

倒しに倒れる。

នប់ [nòp] (形) 垂れた (←角 {つの}) .

វិស្សន៍·នប់ 垂れた角 {つの} .

នប់សកៈ [nèò'pəŋsa'ka'] (ps. na+pumsaka)

(名) 男でも女でもない人。半陰陽の人。

នប់សកលីង [nèò'pəŋsa'ka'liŋ] (ps. na+pumsaka+liŋga) (名) (文法) 中性 (cf.

ប៉លីង=បលីង「男性」, ឥតលីង=ស្រីលីង「女性」, អលីង「無性」) .

※ភិរិយាសព្ទ·នប់សកលីង 中性形動詞。

នព [nèò'pèə'] (ps. nava) (ok.) (モ) 新しい。

នពកម្ម [nèò'pèə'kam] (p. nava+kamma)

(名) (契約などの) 更改。

នពតារា [nèò'pèə'da'ra:] (ps. nava+tārā)

(名) 新星。

នព្យ [nòp] (ps. nava) (ok.) (モ) ①9.

②新しい。

នព្យករណ៍ [nòppèə'ko:] (ps. nava+karaṇa)

(名) 一新。更新。

នព្យកោណ [nòppèə'kaon] (ps. nava+koṇa)

(名) 9角形。

នព្យគណ [nòppèə'kun] (ps. nava+guṇa)

(名) (純度10分の9の金)。(形) 純度10分の9の(金) . មាស·នព្យគណ = មាស·ទឹក·ព្រំ·បួន。(純度90パーセントの金) .

នព្យត្រាះ [nòppèə'krə'h] (s. nava+graha)

(名) = ផ្កាយ·នព្យត្រាះ。人の運命を定める9個の星 (= ព្រះ·អាទិត្យ「太陽」, ព្រះ·ចន្ទ「月」, អង្សារ「火星」, ពុធ「水星」,

ព្រហស្បតិ៍「木星」, សុក្រ「金星」,

សេវ័រ「土星」, រាហូ「天王星」, រកតិ「海王星」) .

នព្យន្ត [nòppə'ənt] (p. nava+anta) (名) 算数。

※ក្បាច់·នព្យន្ត そろばん。

※ក្បួន·នព្យន្ត 計算式。計算の公式。計算方法。

※រម·នព្យន្ត 掛算の九九。

※លេខ·នព្យន្ត ①数字。②計算(式)。

នព្យវត្ថុនី [nòppèə'vət] (p. nava+ratana) .

= នព្យវត្ថុ .

នព្យវត្ថុ [nòppèə'vət] (s. nava+ratna) =

នព្យវត្ថុ。(名) = នព្យវត្ថុនី。9種の宝石 (=

មក្កា「真珠」, បុទ្ធមរាត「ルビー」,

បុស្សរាត「トパーズ」, ពេជ្រ「ダイヤモンド」,

មរកត「エメラルド」, វិពទ្ធរូ「猫目

石」, ប្រពាល「サンゴ」, កណ្តៀង「サファイヤ」,

ផលិត「水晶」) .

នព្យវត្ថុ [nòppèə'vət] = នព្យវត្ថុ .

នព្យលោកិត្តរ [nòppèə'lò'kotta'ra', -lò'kotdɔ:]

(p. nava+loka+uttara) . =

នព្យលោកិត្តរធម៌ .

នព្យលោកិត្តរធម៌ [nòppèə'lò'kotta'ra't'əə] (p.

nava+loka+uttara+s. dharma) (名) =

នព្យលោកិត្តរ。輪廻から解脱する9つの方法

(= 4つのមគ្គと4つのផល, それにនិព្វានの

計9) .

នព្យស័ក [nòppèə'sa'] (s. nava+saka) (名)

(小暦で末尾が9の年) .

នភរកតនី [nèò'p'èə'kaet] (p. nabha+ketana)

(名) 太陽。

នភព្រាណ [nèò'p'èə'pra:n] (s. nabha+prāṇa)

(名) 風。

ဒနမဏိ [nèə'p'èə'mèə'ni:] (p. nabha+maṇi)

(名) 太陽。

ဒနမဏလ [nèə'p'èə'm'ònd'òl] (名) ① (p.

nabha+maṇḍala) . 雲塊。② (ps. nabha+maṇḍala) . 空。

ဒနာ [nèə'p'irə] (名) = ဒနိ. (書) ① (p.

nabha) . 雲。② (ps. nabha) . 空 {そら} .

ဒနာကာသ [nèə'p'irəka:h] (s. nabha+ākāśa)

(名) 天。

※ဝိစုဝိဇ္ဇာဒနာကာသ 天球子午線。

※ဂေလဒနာကာသ 天球。

※ဝိဇ္ဇာဒနာကာသ 天球図。

※နမာဒဂ္ဂဒနာကာသ 天の赤道。

ဒနာကာသနိယာမာ [nèə'p'irəka'sa'ni'yirəmèə'ka:]

(s. nabha+ākāśa+niyamakā<niyamaka)

(名) 天の座標。

ဒနာကာသနိက္ခိ [nèə'p'irəka'sa'p'u:t] (s. nabha

+ākāśa+bhūta) (名) 天上の諸靈 (= 天使, 天人など) .

ဒနာပဒိ [nèə'p'irəpa'ti:] (p. nabha+padī<

padin<(pada+in)) (形) ① 地平線の, 水平線の。② 水平な。

※ပဒါဒဒနာပဒိ ① 水平な線。② 水平/地平線。

ဒနာပဒါ [nèə'p'irəpa:t] (ps. nabha+pāda)

(名) 水平/地平線。

ဒနာလိယ [nèə'p'irələi] (ps. nabha+ālaya)

(名) (書) 天, 空, 天空, 大空, လျှိုဒ.

လိယ. နာမ. ဒနာလိယ 空に浮いていく。

ဒနိ [nèə'p'i:] (ps. nabhī<nabha) . = ဒနာ.

ဒနာသိမ္မ [nèə'p'ò't'u:m] (s. nabho<nabha+

dhūma) (名) 煙のように流れていく雲。

ဒနာနာမာ [nèə'maska:] (s. namas+kāra) (名)

跪拜。

ဒနိယ [nèi] (p. naya) (ok.) (名) ① 意味。

意義。② (手紙の) 内容, ဝိစုဗ္ဗာယ.

နာမ. ဒနိယ. ဝိစု: この趣を記した文書。

※ဒနိယ. ကံသိ 隠された意味, 暗示, ほのめかし。

※ဒနိယ. ဝိစုဗ္ဗာယ 文字通りの/厳密な/狭い意味。

※ဒနိယ. သာ. နန္ဒဗျူဟ 比喩的意味。

※ဒနိယ. ဝိစုဗ္ဗာယ 拡張された意味, 広義。

※ဒနိယ. ဝိစုဗ္ဗာယ 普通に使用されている意味。

※ဒနိယ. ဝိစုဗ္ဗာယ 比喩的意味。

※ဒနိယ. ဝိစုဗ္ဗာယ ととても深い意味, မာဒ.

ဒနိယ. ဝိစုဗ္ဗာယ ととても深い意味がある。

※ဒနိယ. ဒနိယ 曲解する。

※ပဒါဒဒနိယ. ဒနိယ. ဝိစုဗ္ဗာယ. နာမာ ~ ~ 語の文の意味を解釈する。

※ပဒါဒဒနိယ 修飾する。

※ဒနိယ. ဒနိယ. ဝိစု ~ = မာဒ. ဒနိယ. ဝိစု ~ . ~ を意味する。

※ဒနိယ. ဒနိယ 解説する。

※မာဒ. ဒနိယ 意義のある。

※မာဒ. ဒနိယ. ဝိစု = ဒနိယ. ဒနိယ. ဝိစု.

※မာဒ. ဒနိယ. ဝိစု 両義を持つ。

※နိယ. ဒနိယ ① 意味が無い, ② つまらない。

※ဒနိယ. ဒနိယ ① 意味を与える/持たせる, その意味を強調する, ② 手まね/目くばせで知らせる。

③ 説明する。

ន័យនី [nèi] (エ) (ps. nayana). → ជល.

ន័យនី = ជល. រន្រ្តិ.

នយនៈ [nèə'yèə'nèə] (ps. nayana) (名)

(書) 眼.

នយននីយម [nèə'yèə'nèə'ni'yòm] (ps.

nayana + niyama) (名) ① 国営. ② 統制経済体制.

នយនន្រ្តិ [nèə'yèə'nè:t] (s. naya + netra)

(名) 眼の働きをする人 / 考え. 眼の代りとなる人 / 考え.

នយលក្ខណៈ [nèə'yèə'leəkk'a'na] (p. naya

+ lakkhaṇa) = ន័យលក្ខណៈ. (名) 注. 脚注. 注記.

ន័យលក្ខណៈ [nèilèəkk'a'na] = នយលក្ខណៈ.

នយស្ថិ [nèə'y'wə'h] (s. na + yaṣṭi) (名) 核.

原子核.

នយស្ថិកកម្ម [nèə'y'wə'ste'ka'kam] (s. na +

yaṣṭika + p. kamma) (名) 異分子の潜入.

នយោបាយ [nə'yò'ba:i, nèə'-] (s. naya +

upāya) (名) ① 政治. ② 政策.

នយោបាយ. វិជល. គិត. រស្មីដកិច្ច. ជា. មុន
経済優先の政策.

※ នយោបាយ. ក្នុង. ប្រទេស 内政. 内政政策.

※ នយោបាយ. ក្រៅ. ប្រទេស 外交. 外交政策.

※ នយោបាយ. រស្មីដកិច្ច 経済政策.

※ កាន់. នយោបាយ 政策をとる.

※ កិច្ច. ការ. នយោបាយ ① 政治. ② 政務.

※ កំណត់. នយោបាយ 政策を立てる / 決める.

※ ក្រៅ. នយោបាយ 政治に関係しない. 非政治的な.

※ ខាង. នយោបាយ ① → កាន់. ចលនា. ខាង.

នយោបាយ 政治活動をする. ② →

សេរីភាព. ខាង. នយោបាយ = សេរីភាព.
នយោបាយ.

※ ចលនា. នយោបាយ 政治運動.

※ ដាក់. នយោបាយ 政策を立てる.

※ បក្ស. នយោបាយ 政党.

※ បញ្ហា. នយោបាយ 政治的な問題.

※ ភូមិសាស្ត្រ. នយោបាយ 政治地理学.

※ មជ្ឈដ្ឋាន. នយោបាយ ① 政治的環境. ② 政治的グループ.

※ មតិ. នយោបាយ 政見.

※ របប. នយោបាយ 政体.

※ វិបត្តិ. នយោបាយ 政治的危機 / 難局.

※ សមភា. នយោបាយ 政治的均衡.

※ សមាគម. នយោបាយ 政治結社.

※ សមាគម. នយោបាយ. សម្ងាត់ 秘密政治結社.

※ សមាស. នយោបាយ 政治のクラブ.

※ សិទ្ធិ. នយោបាយ 参政権.

※ សេរីភាព. (ខាង) នយោបាយ. 政治活動
の自由.

※ អង្គ. ការ. នយោបាយ 行政機関.

※ អ្នក. នយោបាយ 政治家.

នយោបាយកម្ម [nə'yò'ba'yèə'kam, nèə'-]

(s. naya + upāya + p. kamma) (名) 政策化.

នយោបាយសាស្ត្រ [nə'yò'ba'isa:h, nèə'-]

(s. naya + upāya + śāstra) (名) 政治学.

នរ [nə:] (ps. nara) (ok. 合成語中) = នរ.:

(名) 人. 人間.

※ នរ. ណា 誰. គត. រកាត. ញញឹត. នរ.

ណា 不遜な. 誰にも遠慮をしない. គ្មាន.

នរណាវស្មី 匹敵する人がいない。

និយាយភតមាសខ្លាចនរណាម្នាក់ 誰
をも恐れることなく話す。

នរ: [nèə'rèəʔ] = នរ.

នរក [nə'rəʔ] (ps. naraka) (ok.) (名)
地獄(→អបាយកម្ម「進歩繁栄なきところ。悪
趣」)。

※នរក(ទាំង)៨នរណាវ 八大地獄(=
សញ្ញិតនរក「等活地獄」, កាលស្មិតនរក
「黒縄地獄」, សង្ឃាតនរក「衆合地獄」,
រោរពនរក「叫喚地獄。号叫地獄」,
មហារោរពនរក「大叫喚地獄。大叫地獄」,
តបននរក「炎熱地獄。焦熱地獄」,
ប្រតិបននរក「大熱地獄。大焦熱地獄」,
អវិចីនរក「阿鼻地獄。無間地獄」)。(cf.
八寒地獄については、អដជនរក「アタタ地
獄」, ឧត្តរនរក「ウハラ地獄」,
បុទមនរក「ハドマ{鉢特摩}地獄」,
មហាបុទមនរក「マカハトマ地獄」の4つの
み判明。残りのarbuda, nirarbuda, hahava,
huhuvaは不明)。(cf. អហហ:)

※ចុះនរក 地獄に落ちる。

※ហ៊ាននរក 地獄界。

※ទម្លាក់នរក 地獄に落とす。

※ធ្លាក់នរក 地獄に落ちる。

※ជុំនរក 地獄に導く悪い行い。

※ភ្លើងនរក 地獄の火。

※រណាវនរក 地獄。地獄の穴。

※ស្ថាននរក 地獄。

※អាវនរក この野郎!

នរកកុង [nèə'rèə'ka'kon] (s. naraka +

kuṇḍa) (名) 地獄の釜。

នរយាត [nèə'rèə'k'i'ət] (ps. nara + ghāta)
(名) 殺人。

នរយាតិក [nèə'rèə'k'i'ət'kaʔ, -dəʔ] (ps.
nara + ghātaka) = នរយាតិក:。(名) ①殺人
者。②首きり役人。

នរយាតិក: [nèə'rèə'k'i'ət'kaʔ] = នរយាតិក。
នរយាតិកម្ម [nèə'rèə'k'i'ət'ka'm] (p. nara +
ghāta + kamma) (名) 殺人行為。

នរយាតិករ [nèə'rèə'k'i'ət'ka:] (ps. nara +
ghāta + kara) (名) ①殺人者。②首斬り役人。

នរជាតិ [nèə'rèə'ci'ət] (ps. nara + jāti) (名)
人。人間。人類。

នរជេដ្ឋ [nèə'rèə'cè:t] (p. nara + jeṭṭha)
(名) 王。

នរទេព [nèə'rèə'tè:p] (ps. nara + deva) (名)
①王。②仙人。

នរនាថ [nèə'rèə'ni'ət, nò'rèə'-] (ps. nara
+ nātha) (名) (書) 王。

នរនាថា [nèə'rèə'ni'ət'a:] (ps. nara + nāthā
<nātha) (名) ①王妃。②女王。

នរនាទ [nèə'rèə'ni'ət, nò'ni'ət] (ps. nara +
nāda) ④ [nèə'rèə'ni'ət] (名) 人の声がとど
ろくこと。⑤ [nò'ni'ət] (エ) → នន:

នរនាទ = នន:

នរបតិ [nèə'rèə'pa'dai, nò'ròppa'dai] (ps.
nara + pati) (名) = នបបតិ = ប្របតិ。①王。
②毘沙門天。

នរពិស្សណ៍ [nèə'rèə'pih, -puh] (s. nara +
viṣvaṇa) (名) 食人鬼。

នរវិស្សវិទ្យា [nèə'rèə'v'òṅsa'vityi'ə] (s. nara

+vaṃśa+vidyā) (名) 民俗学。
 នរវិទូ [nèə'rèə'vi'tu:] (p. nara+vidū) (名)
 人類学者。
 នរវិទ្យា [nèə'rèə'vityiə] (s. nara+vidyā)
 (名) 人類学 (anthropology)。
 នរសិវ្ណ [nèə'rèə'səŋ] (s. nara+siṃha) (ok.
 narasiṃha: 人名) = នរសីហា: = នរសិវ្ណ。
 នរសីហា [nèə'rèə'sai] (p. nara+siha) =
 នរសីហា: (名) = នរសិវ្ណ = នរសីហា: ①
 仏陀。② (ヴィシュヌ神の第4化身。頭がライ
 オンで身体は人間)。
 នរសីហា: [nèə'rèə'saiha'] = នរសិវ្ណ。
 នរសីហា: [nèə'rèə'səŋha'] = នរសិវ្ណ。
 នរាធិប [nèə'ri'ət'up] (ps. nara+adhipa)。
 = នរាធិបតី。
 នរាធិបតីន្ទ [nèə'ri'ət'i'pa'dən] (p. nara+
 adhipati+inda) = នរាធិបតី。
 នរាធិបតី [nèə'ri'ət'i'pa'dai, nò'ri'ə-] (ps.
 nara+adhipati) (名) = នរាធិប =
 នរាធិបតីន្ទ。王。
 នរាសភ [nèə'ri'əsəp'èə, -səp, nò'ri'əsəp]
 (p. nara+āsabha) (名) 仏陀。
 នរិន្ទ [nèə'rūn] (p. nara+inda) (名) =
 នរិន្ទ。王。
 នរិន្ទនាយក [nèə'rintèə'ni'əy'wə'] (p. nara+
 inda+nāyaka) (名) (官吏の称号) (→
 សមណសក្កិ)。
 នរ [nèə'ru:, nò'ru:] (ps. narū<nara) (名)
 人。
 នរិន្ទ [nèə'rè:n] (s. nara+indra) (ok. 合
 成語中) = នរិន្ទ。

នរសុវរ [nèə're'so:, nò'-] (s. nara+śvara)
 (名) 王。
 នរាតិម្ម [nò'rò'tdom] (s. nara+uttama)
 (名) ノロドム王 (1859-1904)。
 នល [nò:l] (エ) → នល・នល。
 នលាដ [nèə'li'ət, -li'əda'] (p. nalāṭa) (名)
 (王) 額 {ひたい}。
 នវកកាល [nèə'vèə'ka'ka:l] (ps. navaka+
 kāla) (名) 見習い期間。
 នវកជន [nèə'vèə'ka'c'wən] (ps. navaka+jana)
 (名) ①新参者。見習い人。②出家したばかり
 の僧。
 នវកភាព [nèə'vèə'ka'p'i'əp] (ps. navaka+
 bhāva) (名) ①新参。見習い。(←状態)。
 ②新参僧であること。
 នវកម្ម [nèə'vèə'kam] (p. nava+kamma)
 (名) (契約の) 更改。更新。
 នវករណ៍ [nèə'vèə'ko:] (エ) (ps. nava+
 karaṇa) = នវាលា・នវករណ៍。
 នវការិនី [nèə'vèə'ka're'ni:] (ps. nava+kārinī
 <kārin)。(នវការីの女性形)。
 នវការី [nèə'vèə'ka'rəi] (ps. nava+kārī<
 kārin) (名) 改革者。
 នវដីកា [nèə'vèə'dəika:] (p. nava+s. ṭikā)
 (名) (第3注解書の後の注釈書)。
 នវនិយម [nèə'vèə'ni'yòm] (ps. nava+niyama)
 (名) モダニズム。近代主義。 អភិ
 នវនិយម 近代主義者。
 នវនីតិ [nèə'vèə'ni:t] (ps. navanīta) (名) ①
 乳(←液体)。②バター。
 នវភាព [nèə'vèə'p'i'əp] (ps. nava+bhāva)

(名) 現代性。近代性。

នវម៌្មៈ [nəə'vəə'məə'] (ps. navama) (形) 第
9 の。

នវមាមកជន [nəə'vəə'mi'əməə'ka'c'ə'n] (p.
nava+māmaka+jana) (名) 新加入者。

នវមាលីកា [nəə'vəə'mi'əli'ka:] (ps. nava+
malika) (名) 花卉が九重のジャスミン。

នវសិលា [nəə'vəə'se'la:] (p. nava+silā, s.
silā) (名) 新石器。

※យុគនវសិលា 新石器時代。

នវាគតិ [nəə'vi'ək'ət, -kəə'ta'] (ps. nava+
āgata) (形) 新来/新参/新製の。(名) 新
来/新参者。

នវាគតិណ្ណ [nəə'vi'əkəə'ta'p'ə'n] (p. nava
+āgata+bhaṅḍa) (名) 新来の品物。新製品。

នវានុវត្តន៍ [nəə'vi'ənu'vət] (p. nava+
anuvattana) (名) 革新。刷新。

នវតិ [nəə'vu'te'] (p. navuti) (数) 90。

នវបនីយកម្ម [nəə'vu'pa'ni'yəə'kam] (p. nava
+upanīya+kamma) (名) 現代/近代化。

នវាគ្រូ [nəə'və't'pan] (s. nava+utpanna)
(名) 新しくできたもの。新製品。(形) 新し
くできた。

នហានាទក [nəə'ha'nə't'wə', -təə'ka'] (p.
nahāna+udaka) (名) (王) 水浴の水。

នហានាទកសាល [nəə'ha'nə'təə'ka'sa:l] (p.
nahāna+udaka+s. śāla) (名) (王) 浴室。

នហារ [nəə'ha'ru'] = នហារ។

នហារ [nəə'ha'ru:] (p. nahāru) = នហារ។
(名) ①血管。②(生物学)管。

※នហារ·អន្តលសី 乳糜管。

នហុត [nəə'hot] (p. nahuta) (数) ①1万。

②10の38乗。

នា [ni'ə] (ok. nā) (前) (書) で。に。(←
場所。時間)。បរិវេទការីនាឌីសថជាន
薬局の調剤助手。

※នា·កាល ~ ~の時。

※គរនា(ដូចជា) → គរនា(ដូចជា)。

នាក់ [nəə'] (ok. nak, nakk, 'nak「人」)

(cf. t. ណ័ក : nāk) (助数詞) ~人(にん)。

ការវិធីគុណការយើញថារបួស៤៩

នាក់ស្លាប់៣៣នាក់ 集計によると負傷者

89名, 死者11名である。គ្នាតែពីរ

នាក់ 2人だけ。

※ច្រើននាក់ច្រើនគ្នា 多勢。

※ដប់នាក់អន្ទុះខ្លាច(គ្នាច្រើនដូច
ស្រមោចអន្ទុះផ្អម) 船頭多くして舟
山にのぼる。

※បីនាក់ → ភ្លោះបីនាក់ = កូនភ្លោះបី。
三つ子。

នាគ [ni'ə'] (ps. nāga) (ok. 地名) (名) ①

ナーガ。竜。②(出家するために剃髪して白衣
を着て行列している人)。

※នាគប្រក់ (仏像) (←មុចលីន្ទ「竜の名。
頭が7つある」が巻いた胴の上に座った仏陀の
上から7つの頭が守っている)。

※នាគព្រួញ ①(アンコールトム中の遺跡名)。
②(曲)。

※នាគលេងទឹក 雨が降る。

※ខ្យងនាគ = ហៅព្រលឹងនាគ。(出家す
る儀式の中で, 出家する人の魂を呼び入れる
式)。

※នាងនាគ (曲).

※ប្រសូនាគ 出家するためにនាគになる.

※ពិភពនាគ = ភ្នំជន្លង់នាគ. ナーガの世界.

※ព្រលឹងនាគ → ហោរាព្រលឹងនាគ = ខាននាគ.

※ភ្នំជន្លង់នាគ = ពិភពនាគ.

※ស្រែកនាគ ① 竜の鱗. ② (植) (← 観賞用).

※វិហានាគ (祭り).

នាគទន្ធ [ni'əkèə'tɔən] (ps. nāga + danta) (名) ① ゾウの牙. ② (衣服などを掛ける鉤).

នាគបាស [ni'əkèə'ba:h] (p. nāga + pāsa, s. pāsa) (名) ① (ラーマヤナ中でインドラジッ卜が呪文でこしらえた竜による縛り). ② (結ひ方).

នាគពិភព [ni'əkèə'pi'p'òp] (ps. nāga + vibhava) (名) ナーガの世界.

នាគមាណវិកា [ni'əkèə'mi'əna'vi'ka:] (p. nāga + māṇavikā < māṇavaka) (名) = នាគមាណវី. 若い娘に変身した竜娘.

នាគមាណវី [ni'əkèə'mi'əna'vi:] (p. nāga + māṇavī < māṇava). = នាគមាណវិកា.

នាគរា [ni'əkèə'ri'ə] (ps. nāgara) (名) 都会人.

នាគរាជ [ni'əkèə'ri'əc] (ps. nāga + rāja) (名) 竜王.

※ពពាវនាគរាជ → ផ្សិតពពាវនាគរាជ (キノコ) (← 有毒).

※ពស់នាគរាជ នាគ.

នាគរិក [ni'əkèə'ri'uk, -ri'ka'] (ps. nāgarika) (名) 都会人. 都市の住民.

នាគរិកា [ni'əkèə'ri'ka:] (ps. nāgarikā < nāgarika). (នាគរិកの女性形).

នាគរី [ni'əkèə'ri:] (ps. nāgarī < nāgara) (名) ① (នាគរិកの女性形). ② 都会風の女. 格好よく振る舞う女.

នាគលោក [ni'əkèə'lò:k] (ps. nāga + loka) (名) 竜の国. 竜宮.

នាគវិថី [ni'əkèə'vi't'ai] (ps. nāga + vīthi) (名) 白道.

នាគា [ni'ək'i'ə] (p. nāgā < nāga) (名) ① (នាគの複数形). ② (何枚も並べた板をつなぐために横にあてて釘を打つための板).

នាគាធិបតី [ni'ək'i'ət'i'pa'dai] (s. nāga + adhipati) (名) 広目天 (= 四天王の1. 正法を守りនាគたちを治める).

នាគី [ni'ək'i:] (ps. nāgī < nāga). (នាគの女性形).

នាគេន្ធ [ni'əkè:n] (s. nāga + indra) (名) (仏陀の白ゾウの名).

នាង [ni'əŋ] (ok. nān, 'nañ? : 人名) (cf. t. นาง : na:ŋ) (名) ① 若い女性. ② 女性. ③ (ចត្រង្គនៃ 駒) (← 将棋の「角」に相当).

(代名) ① あなた (← 年下の若い女性/男性への呼び掛け). ② 彼女 (← 若い女性に). (連名) (名前前の前につける). ~ 嬢. ~ 夫人.

(エ) → នាងនក់. នាងឆ្មីនៃទន្លេបាស. កូនប្រសូមួយ 彼女は男児を出産した.

សូមនាងត្រឡប់ទៅវិញទៅ どうか帰って行って下さい. ភាគ.

សង្ឃញសំរៀបការជាមួយនាងនោះ 彼はその娘に結婚してくれとせまった.

※**នាង**·**កល្យាណ** 良い娘さん (←呼び掛け)。
 ※**នាង**·**ភកី** (植) (←白い芳香のある花が咲く)。
 ※**នាង**·**កុក** →**ស្រូវ**·**នាង**·**កុក** (イネ)。
 ※**នាង**·**ក្រមុំ** 若い娘。
 ※**នាង**·**ក្រីង** →**ស្រូវ**·**នាង**·**ក្រីង** (イネ)。
 ※**នាង**·**ខ្ញុំ** 私 (←女性が目上に、**ខ្ញុំ**·**បាទ**に相当する女性語)。
 ※**នាង**·**គង់**·**ស្រាល** →**ស្រូវ**·**នាង**·**គង់**·**ស្រាល** (イネ)。
 ※**នាង**·**គង្គីង**·(ព្រះ·**ធរណី**) =**គង្គីង**·**ធរណី**=**នាង**·**ធរណី**。(大地の女神)。
 ※**នាង**·**គិត** =**កនត**·**ព្រង**=**ឡ**·**ជ្រឹង**。(植)カンラン科, *Garuga pinnata* (S)。
 ※**នាង**·**គ្នា** かわいそうな彼女。 **នាង**·**គ្នា**·**ខ្ញុំ**·**អង្គុយ**·**ក្នុង**·**រោង** かわいそうな彼女は座って一生懸命粉をこねていた。
 ※**នាង**·**ច្រាល** (寺院などの屋根の合わさった所に立てる飾りの丸い柱)。
 △**លំហ**·**នាង**·**ច្រាល** **លំហ**と**នាង**·**ច្រាល**。
 ※**នាង**·**ជី** =**ដួន**·**ជី**=**សមណី**。尼 (←剃髪し白衣を着て10の戒律を守る)。
 ※**នាង**·**ជ្រុង** (寺の屋根の角の出っ張り)。
 ※**នាង**·**ដៃ** (木)。
 △**លើ**·**ទាល**·**នាង**·**ដៃ** =**លើ**·**ទាល**·**បង្គុយ**。(植)フタバガキ科フタバガキ属, *Dipterocarpus costatus* (S)。
 ※**នាង**·**ដៃ** =**ម្រាម**·**នាង**·**ដៃ**。葉指。
 ※**នាង**·**តូច** あなた (←小さい子に)。
 ※**នាង**·**ទាវ** (植)クスノキ科クスノキ属, *Cinnamomum* (S)。

※**នាង**·**ធរណី** =**នាង**·**គង្គីង**·(ព្រះ·**ធរណី**)。
 ※**នាង**·**នាគ** (曲)。
 ※**នាង**·**នាថ** 女王。王妃。王女。
 ※**នាង**·**នួន** (植)マメ科ツルサイカチ属, *Dalbergia bariensis* (S)。
 ※**នាង**·**នួន**·**ក្រហម** (植)マメ科ツルサイカチ属, *Dalbergia mammosa* (S)。
 ※**នាង**·**ប្រស** 坊ちゃん。
 ※**នាង**·**វ័ជ្ជក** (木)クスノキ科, *Hassia cuneata* (S)。 *Cyanodaphne cuneata* (H)。
 ※**នាង**·**មាស** →**ស្រូវ**·**នាង**·**មាស** (イネ)。
 ※**នាង**·**រម**·**អំពៅ** =**នាង**·**ហង្ស**。成り上がりでつんと高慢な女。
 ※**នាង**·**រង** ①(木)。②(昔の地名) (←現在はタイ領)。
 ※**នាង**·**រឿវ** →**ស្រូវ**·**នាង**·**រឿវ** (イネ)。
 ※**នាង**·**លាវ** =**នាង**·**ស** (S)。
 ※**នាង**·**វង** →**ជីវ**·**នាង**·**វង**。(植)シソ科メボウキ属メボウキ, *Ocimum basilicum* (S), **ໂພរະພា**。シソ科ハッカ属セイヨウハッカ, *Mentha piperata* (H)。
 ※**នាង**·**ស** =**នាង**·**លាវ**=**លលក**·**ស**。(植)トウダイグサ科, *Cleistanthus eburneus* (S)。
 △**ស្រូវ**·**នាង**·**ស** (イネ)。
 ※**នាង**·**សូត្រ** カイコ。
 △**រាន**·**នាង**·**សូត្រ** カイコのまぶし{簇}。
 ※**នាង**·**ស្រី** ①あなた (←未婚の女性へ)。②～さん。
 ※**នាង**·**ស្វាយ** (植)。
 ※**នាង**·**ហង្ស** =**នាង**·**រម**·**អំពៅ**。
 ※**នាង**·**ឯង** あなた (←女性に)。

※^๕ຕົ້ນໄມ້·ນາລີ ^๕カイクを飼う。

※^๖ជនីវ·នាລີ ^๖カイク。

※^๗ໄຜ່·ນາລີ →^๗ເຢຍລະໄຜ່·ນາລີ (植) ナス科
トウガラシ属タカノツメ, Capsicum
rutescens var. longum, ^๗ພຣີດີພໍ່າ。

※^๘ໄຜ່ບ·ນາລີ ^๘カイクのまぶし。

※^๙ຈາລ·ນາລີ·ໄຜ່ລີ →^๙ເລີຍ·ຈາລ·ນາລີ·ໄຜ່ລີ
=^๙ເລີຍ·ຈາລ·ບລີຍ. (植) フタバガキ科フ
タバガキ属, Dipterocarpus costatus (S).

※^{๑๐}ນິញ·ນາລີ =^{๑๐}ຕາລີໂລກລີ. (植) (S).

※^{๑๑}ບຣິ·ນາລີ ^{๑๑}カイクをまぶしに入れる。

※^{๑๒}ໂຕະ·ນາລີ·ກາຍເຈຕ ^{๑๒}①美の女神. ビーナス.
②愛の女神. キュービッド。

※^{๑๓}ໂຕະ·ນາລີ·ຕິຍູ່·(ພາສາລາວ) ^{๑๓}ビムバー·
ヤシヨーダラー妃 (= 釈迦が出家する前の妃)。

※^{๑๔}ໂຕະ·ນາລີ·ໂສ້ຍທາຍາ ^{๑๔}(→見出し語
ຍທາຍາ)。

※^{๑๕}ໂຕະ·ນາລີ (木) ^{๑๕}イイギリ科タカサゴノキ属,
Homalium tomentosum (S).

※^{๑๖}ເຢຍ·ນາລີ ^{๑๖}①カイク. ②→^{๑๖}ເຢຍ·ນິ·ເຢຍ·ນາລີ
王子/王女の守役。

※^{๑๗}ຍາລ·ນາລີ ^{๑๗}娘さんよ。

※^{๑๘}ໂຍາຍ·ໄຜ່·ນາລີ →^{๑๘}ເອກ·ໂຍາຍ·ໄຜ່·ນາລີ
(バナナ)。

※^{๑๙}ຍູບ·ນາລີ ^{๑๙}彼女(→^{๑๙}ຍູບ·ອັ່).

※^{๒๐}ເລາກ·ສຸກ·ນາລີ ^{๒๐}紳士淑女の皆さん。

※^{๒๑}ສຍູກ·ນາລີ ^{๒๑}繭。

※^{๒๒}ສາ·ນາລີ ^{๒๒}お前(←男の子に)。

※^{๒๓}ສຸກ·ນາລີ ^{๒๓}あなた(←若い娘へ. 丁寧)。

ນາລີ·ນິກ [niːəŋ nɔːʔ] (t. ^{๒๓}ร้องนั้: rag nók)
(名) ①ツバメの巢(←食用). ②(ヤマイ

モ)。

ນາຜ [niːəc] (動) 潮がひく。

※^{๒๔}ເຢຍ·ນາຜ ^{๒๔}潮の干満。

※^{๒๕}ຈີກ·ນາຜ ^{๒๕}引き潮. 干潮。

※^{๒๖}ຍາຜ·ນາຜ →^{๒๖}ຍາຜ·ເຢຍ·ຍາຜ·ນາຜ (人
生は) いい時もあれば悪い時もある。得をする
こともあれば損をすることもある。

ນາຜ [niːət] (s. nāṭa) (名) 古典舞踊。

ນາຜກ [niːədaˈkaː, -koː] (ps. nāṭaka) =
ນາຜກ. (名) 踊り手。

ນາຜກ: [niːədaˈkaː] =^{๒๗}ນາຜກ.

ນາຜກຮ້າ [niːədaˈkaːtʰaː] (s. nāṭa + kathā)
(名) 脚本. シナリオ。

※^{๒๘}ໄຜ່ລີ·ນາຜກຮ້າ ^{๒๘}シナリオを書く。

ນາຜກຍູ [niːədaˈkam] (s. nāṭa + p. kamma)
(名) ①踊ること. ②踊り. 舞踊。

ນາຜກກ ^{๒๙}[niːədaˈkoː] (s. nāṭa + kara) (名)
踊り子。

ນາຜກສາລ [niːədaˈkaːsaːl] (s. nāṭaka + śāla)
(名) 踊りのためのステージ(←王宮にあるの
も, 又祭りの時など臨時に作るのも)。

ນາຜກ [niːədaˈkaː] (ps. nāṭakā < nāṭaka).
(^{๓๐}ນາຜກの女性形)。

ນາຜກາ ^{๓๑}[niːədaˈkaː] (s. nāṭa + kāra) (名)
俳優。

ນາຜກາວີ [niːədaˈkaːrəi] (s. nāṭa + kāri < kāra)
(名) 女優。

ນາຜສາລ [niːədaˈsaːl] (s. nāṭa + śāla) (名)
①ダンスホール. ②劇場。

ນາຜສາລໂສ້ ^{๓๒}[niːədaˈsaːh] (s. nāṭa + śāstra)
(名) 舞踊学。

๓๒ [ni'ət] (ps. nātha) (名) ①保護者。②
 主人。(形)頼りとする。保護してくれる。
 *๓๒๓·๓๒๔ 女王。王妃。王女。
 ๓๒๕ [ni'ət] (ps. nāda) (名) 叫び声。
 ๓๒๖ [ni'ət:] ① (s. nāḍī) (名) 分(←時刻。
 時間)。② (t. หน้าที: nā: t'i:) (名) ①任
 務。職務。役目。職位。②(土地の)区画。用
 地。③(文学/彼の)領域。
 *๓๒๖·๓๒๗ 畑用地。
 *๓๒๖·๓๒๘ 用地。
 *๓๒๖·๓๒๙ (裁判所の)管轄。
 *๓๒๖·๓๒๙ → ๓๒๖·๓๒๙ 分の単
 位まで時間に几帳面な。
 ๓๒๗ [ni'ənat] (p. nānatta) (名) 差(←減
 算の)。
 ๓๒๘ [ni'əni'ə] (ps. nānā) (ok.) (形) ①
 いろいろな。種々の。②それぞれ/各々の。
 ๓๒๘๓ [ni'əni'əci'ət] (ps. nānā+jāti)
 (名) 諸民族。
 ๓๒๘๔ [ni'əni'ənu'krəm] (s. nānā+
 anukrama) (名) 種々の順序/配列。
 ๓๒๘๕ [ni'əni'ənu'p'i'əp] (ps. nānā+
 anubhāva) (名) 種々の威力。
 ๓๒๘๖ [ni'əni'əprə'ka:] (s. nānā+
 prakāra) (名) 諸項目。種々。
 ๓๒๘๗ [ni'əni'əprə'tè:h] (s. nānā+
 pradeśa) (名) 諸国。
 ๓๒๘๘ [ni'əni'əp'əən] (p. nānā+bhaṇḍa)
 (名) 種々の物。
 ๓๒๘๙ [ni'əni'əp'i'əp] (ps. nānā+bhāva)
 (名) 多様性。

๓๒๙๐ [ni'əni'əsoŋva:h] (ps. nānā+
 saṃvāsa) (名) 種々の住居。(形)それぞれ
 住居を異にする。
 ๓๒๙๑ [ni'əbai] (助) ~というものは。~につい
 ては。๓๒๙๑·๓๒๙๒ 教師と言うものは。
 ๓๒๙๓ [ni'əp'i:] (ps. nābhi) (名) ①(王。書)
 臍。②(円の)中心。中央。
 ๓๒๙๔ [ni'əəm] (名) ①(ps. nāma) (ok. nāma
 も)。名前。②(文法)名詞。③(網)(←2
 隻の舟で曳く)。
 *๓๒๙๔·๓๒๙๕ 名(←「姓」に対して)。
 *๓๒๙๔·๓๒๙๖ 仮名。偽名。変名。
 *๓๒๙๔·๓๒๙๗ 名前。
 *๓๒๙๔·๓๒๙๘ 名(←「姓」に対して)。
 *๓๒๙๔·๓๒๙๙ = ๓๒๙๔。姓。
 *๓๒๙๔·๓๒๙๙๐: 死後に遺られた名。
 *๓๒๙๔·๓๒๙๙๑ 偽名。
 *๓๒๙๔·๓๒๙๙๒ 命名する。
 *๓๒๙๔·๓๒๙๙๓ ~ ~の名において(行う)。~
 として(やって来る)。
 *๓๒๙๔·๓๒๙๙๔ ~ ~の名において(行う)。
 *๓๒๙๔·๓๒๙๙๕ 登録する。
 *๓๒๙๔·๓๒๙๙๖ 命名する。
 *๓๒๙๔·๓๒๙๙๗ ~ ~の名において。
 *๓๒๙๔·๓๒๙๙๘ = ๓๒๙๔·๓๒๙๙๘ = ๓๒๙๔。
 ๓๒๙๔·๓๒๙๙๙ 名簿。
 *๓๒๙๔·๓๒๙๙๙๐ 名前だけの(王様)。
 *๓๒๙๔·๓๒๙๙๙๑ 名詞の語幹。
 *๓๒๙๔·๓๒๙๙๙๒ → ๓๒๙๔·๓๒๙๙๙๒ = ๓๒๙๔。
 (๓๒๙๔)·๓๒๙๙๙๒。
 *๓๒๙๔·๓๒๙๙๙๓ 名詞の曲用。

※សុទ្ធតិ·នាម 命名する。

※ឧទ្ទិស·នាម → លិខិត·ឧទ្ទិស·នាម = លិខិត·ឧទ្ទិស。(在職証明書のように身分を証明するもの)。

※ព្រ·នាម 有名だ。

※ឲ្យ·នាម 命名する。

នាមកត្តា [ni'əmèə'kattā:] (p. nāma+kattā<kattar) (名) ①命名。②分母(?)。

នាមករណ៍ [ni'əmèə'kwa:] (ps. nāma+karapa) (名) 命名。

នាមកាយ [ni'əmèə'ka:i] (ps. nāma+kāya) (名) 化身(=「仏の三身」, 即ち, រូបកាយ「応身」, នាមកាយ「化身」, ធម្មកាយ「法身」のひとつ)。

នាមកិរិយា [ni'əmèə'ke'ri'ya:] (p. nāma+kiriyā) (名) = នាមក្រិយា。(名詞と動詞の両方に使える語)。

នាមក្រិយា [ni'əmèə'kre'ya:] (s. nāma+kriyā). = នាមកិរិយា。

នាមគុហណមង្គល [ni'əmèəkkèə'ha'na'm'wəŋk'wəl] (p. nāma+gahaṇa+maṅgala) (名) = បង្កក់·ឆ្មប = (ពិធី)·បង្កក់·ឆ្មឆ្ម·ទន្លេ = ប្រកក់·ឆ្មប (俗)。(生後3日目または7日目に往う命名と産婆への礼の式)。

នាមនិទេស [ni'əmèə'nitte:h] (p. nāma+niddesa) (形) 名前を記した。記名の。
※ធនលាភ·នាមនិទេស·របស់·រដ្ឋ 記名国債。
※សញ្ញាប័ណ្ណ·នាមនិទេស 記名証券。

នាមប័ណ្ណ [ni'əmèə'ban] (p. nāma+paṇṇa) (名) 名刺。

នាមប្បញ្ញត្តិ [ni'əmèə'ba.pṇat] (p. nāma+

paññatti) (名) ①命名。②指名。

នាមរូប [ni'əmru:p, -mèə'-] (p. nāma+rūpa) (名) 個性。個人的特徴。

នាមវិលី [ni'əmèə'vèə'li:] (ps. nāma+valī) (名) ①名詞句。②カタログ。リスト。目録。
③用語集。語彙集。

នាមសព្វ [ni'əmèə'sap] (s. nāma+sabda) (名) 名詞。普通名詞。

※បំបែក·នាមសព្វ 名詞を曲用させる。

នាមិន [ni'əmə:n] = នាម្លិន。

នាយ [ni'ai] ① (s. nāya) (名) 主人。長。上司。指導者。(連名)(男の名の前につける)。~さん。(代)彼。② (ok.) (名) 彼方。あっち。向う側。(エ)→ពពាយ·នាយ。

※នាយ·កង 隊長。

※នាយ·កាន់·បញ្ជី 登記官。戸籍吏。

※នាយ·ការ 現場監督。

※នាយ·ការិយាល័យ = នាយក·ការិយាល័យ。事務所長。局長。課長。

※នាយ·ក្រុម ①局長。②分隊長。

※នាយ·ក្រុម·នគរបាល 警察局長。

※នាយ·ក្រុម·វិធី·ការ 儀典長。

※នាយ·ខាង·ការ·លក់ 販売主任。

※នាយ·ខុទ្ទកាល័យ 官房長。事務局長。

※នាយ·ចំណង់ = បេក្ខសេនីយ៍。見習士官。少尉候補生。

※នាយ·ដំរុត (軍の将校に対応する階級の警察官)。

※នាយ·ត្រួត 管理官。監督。調査官。

※នាយ·ទាហាន 将校。士官。

△សក្តិ·នាយ·ទាហាន 将校の階級章。肩章。

Δសាលា·នាយ·ទាហាន 士官学校。
 Δសាលា·អនុវត្តន៍·នាយ·ទាហាន 士官学校
 (?)。
 Δសិស្ស·នាយ·ទាហាន 士官候補生。
 ※នាយ·ទាហាន·បម្រុង 予備役将校。
 ※នាយ·ទាហាន·បម្រើ 副官 (←将軍や元首
 的)。
 ※នាយ·ទាហាន·រង 下士官。
 ※នាយ·ទាហាន·សម្ពន្ធ·(ការ) 連絡将校。
 ※នាយ·ទុន ①資本家。②高利貸し。
 ※នាយ·ទោ 伍長。
 ※នាយ·ទ្វារ 門番。
 ※នាយ·នាវា 船長。
 ※នាយ·នាវី 海軍士官。
 ※នាយ·មន្ទីរ 所長。
 ※នាយ·មន្ទីរ·ក្រុម·ព្រះ·រាជាយុត្តិកៈ 王室官
 房長。
 ※នាយ·យុគត្ថ 職長。
 ※នាយ·រង ①副長。次長。②下士官。
 ※នាយ·រង·ទាហាន 下士官。
 ※នាយ·សង្កាត់ = ចៅ·សង្កាត់ = មេ·
 សង្កាត់。区長 (←フノンペン)。
 ※នាយ·សហគ្រាស 会社社長。所長。
 ※នាយ·សំពៅ ①船長。②船主。
 ※នាយ·ស្ថានីយ 駅長。
 ※នាយ·អាយ ちちらこちら。
 Δនិយាយ·លេង·នាយ·អាយ あれこれと雑
 談する。
 Δមិន·ដឹង·នាយ·អាយ 何も知らない。無知の。
 ※នាយ·ឯក 主任伍長 (←f. caporal-chef)。
 ※កៀស·នាយ·កៀស·អាយ →និយាយ·

កៀស·នាយ·កៀស·អាយ あれこれ婉曲
 に/ほのめかして言う。
 ※ខាង·នាយ (山/道の) 向こう側。あっち。
 ずっと向こう。
 ※ចៅ·ហ្វាយ·នាយ 上司。
 ※ដួស·នាយ·ដួស·អាយ →និយាយ·ដួស·
 នាយ·ដួស·អាយ あてこする。
 ※គ្រើយ·(ឯ)·នាយ 向こう岸。
 ※ថា·នាយ·ថា·អាយ あれこれ言う。
 ※ព្រឹត្តិ·នាយ ①前世。②大昔。
 ※មួយ·នាយ = ម្នាយ。①→ខាន·វ័ស្សក·(វ័ម្ភ)
 ·មួយ·នាយ = ខាន·វ័ស្សក·វ័ម្ភ·ម្នាយ。明後
 日の明後日 (= 4日後。ខាន·វ័ស្សក·វ័ម្ភ·
 ម្នាយを多用)。②→ឆ្នាំ·ទៅ·មួយ·នាយ 一
 昨年の前年。③→ម្សិល·វ័ម្ភ·មួយ·នាយ =
 ម្សិល·វ័ម្ភ·ម្នាយ。一昨日の前日。
 ※រូស·នាយ·រូស·អាយ 当てこすりを言う。
 ※លូក·នាយ·លូក·អាយ ちこちこ (探して)
 引っ掻き回す。あれこれ手を出す。
 ※ស្រុក·នាយ 遠国。
 ※ហ្នាក់·នាយ (ラオスの僧の称号) (←高
 位)。
 ※ឯ·នាយ ちちら。
 ※ឯ·នាយ·ឯ·អាយ あそこやここ。ちちらこ
 ちら。
 នាយក [ni'əy'wə] (ps. nāyaka) (名) 長。首
 席。首領。局長。(外科) 部長。(動) ①管理
 する。支配する。②主人顔をする。
 ※នាយក·ការិយាល័យ = នាយ·
 ការិយាល័យ。事務所長。局長。課長。
 ※នាយក·ក្រុម·ហ៊ុន 社長。 رئیس·

ឋានន្តរសក្តិជា នាយកក្រុមហ៊ុន 昇進して社長になる。

※នាយកឆ្នាំគុក 看守長。

※នាយកនាវា 船長。

※នាយកវ័ជ្ជក 課長。

※នាយកមហាវិទ្យាល័យ 学部長。

※នាយករដ្ឋមន្ត្រី 内閣総理大臣。

△រិមាននាយករដ្ឋមន្ត្រី 総理官邸。

※នាយកវិទ្យាល័យ リセーの校長 (←高校相当)。

※នាយកសាកលវិទ្យាល័យ 学長。

※នាយកអនុវិទ្យាល័យ リセーの校長 (←中学相当)。

※ទីប្រឹក្សានាយក 最高顧問。参謀総長。

※ទុតិយសេនីយ៍នាយក 陸軍総司令長官。

※ទុតិយសេនីយ៍នាយកអាកាសចរណ៍ 空軍総司令長官。

នាយកដ្ឋាន [ni'əy'əə'katt'a:n] (p. nāyaka + ṭhāna) (名) 長の事務室。

នាយកធម៌ [ni'əy'əə'ka't'əə] (s. nāyaka + dharma) (名) 指導者の持つべき徳目 (= ឧទា「忍耐」, ជាគរិយៈ「反省」, ទុដ្ឋានៈ「勤勉」, សំរិភាគៈ「気前のいいこと」, ទយា「慈悲」, ឥកណា「正義」の6種)。

នាយិកា [ni'əy'i'ka:] (p. nāyikā < nāyaka)。(នាយកの女性形)。

នាវ [ni'ə] (形) 少し傾いた。ゆるやかなスロープになった。

※ជ័.នាវ 緩やかな斜面。

※រតៈ(ខ្លី)នាវ 少し身体を曲げて走る。

នាវទជាតិក [ni'ə'əə't'əə'ci'ədo?] (p. nārada

+ jāta) (名) (ジャータカ10話の中の第8話)。

នារាយណ៍ [ni'əri'əi] (s. nārāyaṇa) (ok. nārāyana ម, nārāyāna ម : 人名) = ទ្រាយ = ទ្រាយណ៍。(名) ナーラーヤナ神 (= ヴィシュヌ神の別名)。

នារី [ni'əri:] (ps. nārī) (名) ①お嬢さん。令嬢。②女。នារីរូបល្អ 美人。ពិតជានារីវែមន 女らしい。

※នារីភ្នំហាន 娘子軍。女民兵。女自警団。

※នារីមេជ្ជ 主婦。ការងារជានារីមេជ្ជ 主婦業。

※នារីរត្ន ①美人。②→នារីរត្ន。

※នារីរពាំ 踊り子。

※ព្រាននារី = ប្រុសព្រាន(蔑) = ព្រានប្រុស(稀)。女を引っ掛けて歩く男。女たらし。

※សាលាសិក្សាជាតិគរុវិជ្ជានារី 女子師範学校。

នារីកីឡាករ [ni'əri'kəila'ko:] (p. nārī + kīlā + kara) (名) スポーツウーマン。

នារីនិយម [ni'əri'ni'yòm] (ps. nārī + niyama) (名) フェミニズム。

នារីផល [ni'əri'p'ə:l] (ps. nārī + phala) (名) (インド神話で、ヒマラヤ山中に生えている木の名) (←若い娘の姿の実がなる)。

នារីរត្ន [ni'əri'rəət] = នារីរត្ន。

នារីរត្ន [ni'əri'rəət] (s. nārī + ratna) = នារីរត្ន。(名) 心身ともに美しい女性。

នាល [ni'ə:l] (名) ①(水草)。②=នាឡិ。

※ជ្ជ.នាល (木) (ココヤシ)。

នាលរូប [ni:ələ'ru:p] (ps. nāla+rūpa) (名)

(電気) ソレノイド。

នាលី [ni:əl] (s. nāli). = នាទ្វីរ.

នាលីកា [ni:əl'i'ka:] (s. nālikā). = នាទ្វីរកា.

នាវ [ni:'aw] (動) ① 請け負う。② 買い付ける。

買い付け注文を出す。(エ) → អំពាវ. នាវ = អំពាវ.

នាវា [ni:'avi:ə] (ps. nāvā) (名) 船。

នាវា.ចំណុះ.១០០០.តោន 積載量 1000 0 톤의 船。 ទី.វែដល.នាវា.ដើរ.បាន 船が通れる所。

※ នាវា.កណ្តាធារ 水先案内船。

※ នាវា.ក្រោះ 装甲艦。軍艦。

※ នាវា.ខ្សៀរ = កប៉ាល់.ខ្សៀរ。浚渫船。

※ នាវា.ចម្បាំង 軍艦。

△ កង.នាវា.ចម្បាំង 艦隊。

※ នាវា.ចម្រង フェリー。

※ នាវា.ជូន 護送艦。

※ នាវា.ជំនួញ 商船。

△ កង.នាវា.ជំនួញ 商船隊。

※ នាវា.ដឹក.ទំនិញ 貨物船。

※ នាវា.ដឹក.ប្រេង.សាំង タンカー。

※ នាវា.នេសាទ.ពិន្ទ 捕鯨船。

※ នាវា.នាំ.ផ្លូវ ① 案内船。② 偵察船。

※ នាវា.នាំ.វត្ថុ.រាវ タンカー。

※ នាវា.បន្ទុក 貨物船。

※ នាវា.បាញ់.គ្រាប់.បែក 駆逐艦。

※ នាវា.បាញ់.គ្រាប់.បែក.បុក 水雷艇。

※ នាវា.បើក 船が航行する。

△ លំអាន.នាវា.បើក 航跡。

※ នាវា.ប្រឆាំង 駆逐艦。

※ នាវា.ប្រដេញ 駆逐艦。

※ នាវា.ផ្កក.ប្រេង.ភាគ タンカー。

※ នាវា.ផ្កក.យន្ត.ហោះ 航空母艦。

※ នាវា.ពិយាត 駆逐艦。

※ នាវា.ភ្លោះ 姉妹船。

※ នាវា.មុជ.ទឹក = កប៉ាល់.មុជ.ទឹក。潜水艦。

※ នាវា.យន្ត 発動機船。

※ នាវា.រក.គ្រាប់.បែក.មិន 掃海艇。

※ នាវា.រាំ 護衛船。

※ នាវា.ល្បាត 巡視船。

※ នាវា.ល្បាត.ឆ្នេរ.សមុទ្រ 沿岸警備艇。

※ នាវា.សង្ស្រាត (2 隻並べて縛った舟)。

※ នាវា.សណ្តោង タグボート。

※ នាវា.ស្រង់.គ្រាប់.បែក.ពន្លឺច.ទឹក 掃海艇。

※ នាវា.អនុជ 姉妹船。

※ នាវា.អូស.វ៉ែត トラール船。

※ កង.នាវា ① 海軍。② 艦隊。

※ កង.នាវា.ជាតិ ~ ~ 国海軍。

※ កង.នាវា.តូច 戦隊 (← 艦隊の下)。

※ កង.នាវា.សមុទ្រ 艦隊。

※ កម្មករ.នាវា ① ドック人夫。荷役人夫。② 水夫。

※ ក្បាល.នាវា 船首。

※ គន្លង.នាវា 航跡。

※ គ្រោង.នាវា 船の骨組み。

※ យុប.នាវា → សន្ទុះ.យុប.នាវា 船のハツチ。

※ ចង.នាវា 船をもやう。

※ ចង្កត.នាវា 船の舵。

※ ចម.ពល.នាវា 海軍元帥。

※ ចុះ.នាវា 乗船する。

*ចុះពីនាវា 下船する。
 *ចំណុះនាវា 船の積量。
 *ធ្វើរឹកនាវា 船を臨検する。
 *ជួលនាវា → ជំរុញជួលនាវា 船賃。用船料。
 *ដាក់ពីនាវា 船からおろす。
 *ភ្នំនាវា 船体。
 *ទាហាននាវា 海軍兵。
 *ទិនានុប្បវត្តិនាវា 航海日誌。
 *ទិវន័នាវា → ព្រះទិវន័នាវា 王の御座船。
 *នាយនាវា 船長。
 *នាយកនាវា 船長。
 *បញ្ជានាវា → មេបញ្ជានាវា 船長。艦長。
 *បាញ់នាវា → គ្រាប់បែកបាញ់នាវា 魚雷。
 *បាតនាវា ①船底。②船倉。
 *បើកនាវា 船を運転する。
 *ផ្លូវនាវា 航路。
 *ពាសនាវា → វែងពាសនាវា 船の被覆。
 *ព្រះរាជទិវន័នាវា 王の御座船。
 *មូលដ្ឋាននាវា 海軍基地。
 *រនាបនាវា 甲板。デッキ。
 *សេនាទីនាវា 海軍士官。
 *ឧបករណ៍នាវា 船具。
 នាវាចរ [ni'əvi'əco:] (ps. nāvā+cara) (形)
 航海の。航行の。
 *បុគ្គលិកនាវាចរ 乗組員。
 នាវាចរណ៍ [ni'əvi'əco:] (ps. nāvā+caraṇa)
 (名) 航海。航行。ធ្វើនាវាចរណ៍ 航海する。

នាវាចោរ [ni'əvi'əcao] (ps. nāvā+cora)
 (名) 海賊。
 នាវាប្រមុខ [ni'əvi'əpra'muk] (s. nāvā+pramukha) (名) 船長。
 នាវាភណ្ណ [ni'əvi'əp'əṇ] (p. nāvā+bhaṇḍa)
 (名) ①船の積荷。②船具。船の装備。
 *យួរនាវាភណ្ណ 荷揚倉庫。
 នាវាការវេតិក [ni'əvi'əp'i'rə'ə'vè:t] (ps. nāvā+bhāra+{ps. vetanaからの類推}+ka)
 (名) 船のチャーター主。用船主。
 នាវាការវេតិកិច្ច [ni'əvi'əp'i'rə'ə'vè'ta'kəc] (p. nāvā+bhāra+<{ps. vetanaからの類推}+kicca) (名) 船のチャーター。用船。
 នាវាកម្មិ [ni'əvi'əp'u:m] (ps. nāvā+bhūmi)
 (名) 甲板。デッキ。
 នាវាយោធា [ni'əvi'əyò't'i'ə] (ps. nāvā+yodha) (名) 海軍軍人。
 *កងនាវាយោធា 海軍。
 នាវាវិចារកិច្ច [ni'əvi'əvi'ca'ra'kəc] (p. nāvā+vicāra+kicca) (名) 艦装。
 នាវាវិចារភណ្ណ [ni'əvi'əvi'ca'ra'p'əṇ] (p. nāvā+vicāra+bhaṇḍa) (名) 装備品(←船の)。
 នាវាវិចារី [ni'əvi'əvi'ca'rəi] (s. nāvā+vicāri <vicārin) (名) ①船の整備員。②船の艦装をする人。
 នាវាវេតនី [ni'əvi'əvè:t] (ps. nāvā+vetana)
 (名) 船賃。貨物運賃。運送料。(←船の)。
 នាវាសាស្ត្រ [ni'əvi'əsa:h] (s. nāvā+sāstra)
 (名) 航海術。
 នាវាសឹក [ni'əvi'əsək] (工) (s. nāvā+

śikṣā?). → សាលា·នាវាសីក.

នាវាស្ថាបនដ្ឋាន [ni'əvi'ə'st'a'pa'natt'a:n] (s. nāvā+sthāpana+p. ṭhāna) (名) 造船所.

នាវិក [ni'əvu:k, -vi'ka'] (ps. nāvika) (名) 船の乗組員, 水夫.

※កង·នាវិក ①海軍. ②艦隊.

នាវិកនាយក [ni'əvi'ka'ni'əy'wə'] (ps. nāvika +nāyaka) (名) = នាវិកបតី. 船長.

នាវិកនាយិកា [ni'əvi'ka'ni'əyi'ka:] (p. nāvika +nāyikā<nāyaka). (នាវិកនាយកの女性形).

នាវិកបតិនី [ni'əvi'ka'pa'ta'ni:] (p. nāvika+s. patnī?). (នាវិកបតីの女性形).

នាវិកបតី [ni'əvi'ka'pa'dai] (ps. nāvika + pati). = នាវិកនាយក.

នាវិកយោធិន [ni'əvi'ka'yò't'un] (ps. nāvika +yodhin) (名) 海軍陸戦隊.

នាវិកា [ni'əvi'ka:] (p. nāvikā<nāvika). (នាវិកの女性形).

នាវិកាធិបតី [ni'əvi'ka'ti'pa'dai] (s. nāvika + adhipati) (名) 船長.

នាវី [ni'əvi:] (エ) (s. nāvī<nāvin). ①→ លោក·អ្នក·យាយ·នាវី·អនក្ស. (→ 見出し 語彙の中). ②→ នាយ·នាវី.

នាវូបករណ៍ [ni'əvu'pa'ko:] (p. nāvā + upakaraṇa) (名) 船具.

នាស [ni'əh] (p. nāsa, s. nāsa) (動) 死ぬ. 亡びる.

នាសន [ni'əsa'na'] = នាសនៈ.

នាសនៈ [ni'əsa'na'] (p. nāsana, s. nāsana) = នាសន. (名) 破壊. 破滅.

នាសន្នី [ni'əsa'naŋ, ni'əsa'naŋkèə'] (p. nāsana+aṅga) (名) (3種のなすなの各々).

នាសនា [ni'əsa'na:] (p. nāsana) (名) ①僧に与えられる罰 (= ទណកម្មនាសនា「水くみなどの労働」, សំវាសនាសនា「外出禁止」, សីលនាសនា「還俗」の3種がある). ②罪を償うこと. 罪ほろぼし.

នាសា [ni'əsa:] (ps. nāsā) (名) (王. 書) 鼻.

នាសិក [ni'əsək] (p. nāsika) = នាសិកា. (名) 鼻. [ព្រះ·នាសិក (王) 鼻.

នាសិកជៈ [ni'əse'ka'cèə'] (p. nāsika+ja) (名) 鼻音.

នាសិកជកម្ម [ni'əse'ka'cèə'kam] (p. nāsika + ja+kamma) (名) 鼻音化.

នាសិកជភាព [ni'əse'ka'cèə'p'i'əp] (p. nāsika+ja+bhāva) (名) 鼻音性.

នាសិកដ្ឋានជៈ [ni'əse'katt'a'na'cèə'] (p. nāsika+ṭhāna+ja) (名) 鼻音.

នាសិករោគ [ni'əse'ka'rò:k] (p. nāsika+roga) = នាសិករោគ. (名) 鼻の病氣.

នាសិកា [ni'əse'ka:] = នាសិក.

នាសិករោគ [ni'əse'ka'rò:k] = នាសិករោគ.

នាហ្មិន [ni'əmə:n] (t. นานีน : na: mū:n) = នាមិន. (名) ①官吏 (← 高位. 10 · ហ្មិន). ② 貴族.

※នាហ្មិម·ធំ 高官.

※នាហ្មិន·សព្វ·មុខ·មន្ត្រី = មុខ·មន្ត្រី. 全ての មន្ត្រីの長.

នាឡ [ni'ə] (p. nāja?) (名) = នាឡ.

(エ) → មាន់·នាឡ.

នាឡ [ni:al] (p. nāli) (名) = នាល = នាលី = នាឡ. ① (重さの単位) (← 16 ដំឡីន = 600 ក្រាម 相当). ② (小さな籠). ③ (量の単位) នាឡី 杯.

※ ធំ·ជាង·នាឡី → នំ·មិន·ដែល·ធំ·ជាង·នាឡី·ទេ 大人の言うことには従え.

※ មាន·នាឡី → ជួន·មួយ·ឆ្ងាយ·ដែល·អី·នឹង·មាន·គក់·មាន·នាឡី 同じ家族の中にもできの良いのもいるしできの悪いのもいる.

នាឡីកា [ni:alika:] (p. nālikā) (名) = នាលីកា. ① 時計. ② ~ 時間. ③ メーター. នាឡីកា·ដើរ·ទៀង·ទាត់ 時計が正確に動く. នាឡីកា·ដើរ·យឺត 時計が遅れる. នាឡីកា·ឆាប់ 時計が止まる. នាឡីកា·នេះ·ដើរ·យឺត·៥·នាទី この時計は5分遅れている. នាឡីកា·ឆាប់ 時計が止まる.

※ នាឡីកា·លើ 鳩時計.

※ នាឡីកា·ដក់ 懐中時計.

※ នាឡីកា·ដៃ 腕時計.

※ នាឡីកា·ប៉ោល 振り時計.

※ នាឡីកា·ផ្លៀង·ពេល クロノメーター.

※ នាឡីកា·ព្រួរ 柱時計. 掛け時計.

※ នាឡីកា·ភ្លើង チャイム時計.

※ នាឡីកា·រោទ៍ 目覚まし時計.

※ នាឡីកា·ល្អិត (ねじを巻きすぎないように、ある程度巻くと龍頭が空回りするようになってくる時計).

※ នាឡីកា·ល្បឿន 速度計. スピードメーター.

※ នាឡីកា·ស្ទឹង·កម្លាំង メーター.

※ នាឡីកា·ស្វ័យប្រវត្តិ 自動巻き時計.

※ កង់ពន្លឺ·នាឡីកា = មណ្ឌល·នាឡីកា. (同一標準時を用いる地帯).

※ ខ្សែ·នាឡីកា 時計のねじ.

※ ដាក់·នាឡីកា·ឲ្យ·ត្រូវ·ពេល 時計を時刻に正しくあわせる.

※ ទ្រនិច·នាឡីកា 時計の針.

※ ប៉ោល·នាឡីកា 時計の振り子.

※ ផ្ទះ·នាឡីកា ① = ផ្ទះ·លក់·នាឡីកា. 時計店.

② 時計の(機械をはめる) 枠.

※ មណ្ឌល·នាឡីកា = កង់ពន្លឺ·នាឡីកា.

※ មុខ·កញ្ចក់·នាឡីកា 時計の文字盤.

※ មួល·(ខ្សែ)·នាឡីកា 時計のねじを巻く.

※ ម៉ោង·នាឡីកា 時計の時間.

※ យន្តមួយ·នាឡីកា 時計の機械装置.

※ លក់·នាឡីកា → ផ្ទះ·លក់·នាឡីកា = ផ្ទះ·នាឡីកា. 時計店.

※ ទ្បាន·នាឡីកា 時計のぜんまい.

និ·មួយ [ni' mu'oi] (និ·មួយ 正しい).

និកត្យាវហារ [ni'katt'ya'veə'ha:] (p. nikati + avahāra) (名) 公金横領.

និកម្មជន [ni'kamma'c'ə:n] (p. ni + kamma + jana) (名) 失業者.

និកម្មប៉ានន្តរ [ni'kamma't'a'nont'a'ra?] (p. ni + kamma + ṭhāna + antara) (名) 楽な仕事. 楽で収入の多い職/仕事(?) .

និកម្មវេលា [ni'kamma've'li:ə] (p. ni + kamma + velā) (名) 失業.

※ និកម្មវេលា·វែក្ល 仮失業 (← 季節的要因の).

※ និកម្មវេលា·ពេញ 完全失業.

※**និកម្មវេលា**·មិន·ពេញ 部分的失業。
និករ [ni'kɔ:] (ps. nikara) (ok.) (モ) 群。
グループ。

និកាយ [ni'ka:i] (ps. nikāya) (名) ①グループ。群。②宗派。教派。学派。

និកាយនិយម [ni'ka:yəə'ni'yòm] (ps. nikāya + niyama) (名) 分派/派閥/セクト主義。

និកាយព័ន្ធ [ni'ka:yəə'pɔən] (ps. nikāya + bandha) (名) 信徒。

និកាយិក [ni'ka:yuk] (p. nikāya + ika) (名) ①派閥のメンバー。②セクト主義者。

និកឡា [nikkaŋ'ka:] (p. ni + kañkhā) (名) ①疑い/疑問を持たないこと。②疑い/疑問がなくなること。

និកឌុនិកម្ម [nikkatt'èə'nèə'kam] (p. nikkaḍḍhanā + kamma) (名) (政党, 教団, 社会などからの) 追放。破門。

និកិតគណ [nikk'etta'p'ɔən] (p. nikkhitta + bhaṇḍa) (名) ①保管貨物。②預金。

※**និកិតគណ**·កង·កាល·កំណត់ 定期預金。

※**និកិតគណ**·គយ (課税のための) 税関の保管貨物。

※**និកិតគណ**·ត្រូវ·ប្រាប់·មុន 通知預金。

※**និកិតគណ**·ទិដ្ឋា 一覽払い定期預金(?)。

※**ធនាគារ**·**និកិតគណ** 貯蓄銀行。

និកិតសញ្ញា [nikk'etta'saṅga:] (p. nikkhitta + saññā) (名) 商標。トレードマーク。登録商標。

និក្ខេប [nikk'e:p] (p. nikkhepa) (名) 抵当権。担保。 **ដោយ**·**និក្ខេប** 担保/抵当権つきで。
※**ជម្រះ**·**និក្ខេប** 抵当権を解除する。

※**ភណ្ឌិក**·**និក្ខេប** → **ឥណទាន**·**ភណ្ឌិក**·**និក្ខេប** (?)。

※**លើក**·**និក្ខេប** 抵当権を濫除する (= 抵当不動産を取得した人が相当の金額を提供して抵当権の消滅を求める)。

※**ឱ្យ**·**ខ្ចី**·**ដា**·**និក្ខេប** 抵当貸し/担保貸しをする。

និក្ខេបគ្រាហក [nikk'e'pakki'əha'ka'] (p. nikkhepa + gāhaka) (形) 抵当(権)に関する。

និក្ខេបបទ [nikk'e'pa'bot] (p. nikkhepa + pada) (名) ①論文。②学位論文。 **និក្ខេបបទ**·**ស្តី**·**ពី** ~ ~に関する論文。~論。

※**និក្ខេបបទ**·**វិទ្យាសាស្ត្រ** 学術論文。

និក្ខេបិយ [nikk'e'pai] (p. nikkhepiya + nikkhipati) (形) 抵当物件となり得る。

និគម [ni'kòm] (ps. nigama) (名) ①集落。大きな村。②(地方の市場の所在地)。③(かつての行政区画) (←**ភូមិ**の上位)。

និគមវចនៈ [ni'kèə'mèə'vèə'ca'na', ni'kòmmèə'-] (p. nigama + vacana) (名) (説明の)まとめ。(まとめて繰り返す)要約。(話の)結び。(演説の)結論。

និគ្គណ [ni'rèə'kun] = **និរគ្គណ**。

និគ្គហិត [nikkèə'hut] (p. niggahita) (名) ①(= [])。②閉鎖 (→**អក្ខរវិញ្ញាណ**「発音による文字の分類」)。

និគ្រន្ត [ni'kr'òn] (s. nir + grantha) (名) (仏教以外の修行者)。外道。

※**លទ្ធិ**·**និគ្រន្ត** (仏教以外の宗教)。異教。

និគ្រោធិ [ni'krò:t] (p. nigrodha) (名) = **និគ្រោធិព្រឹក្ស**。(植) 榕樹。ficus indica (H)。

និរុត្តានុកិរិយា [ni'krò't'è'ə'pruuk] (p. nigrodha + s. vṛkṣa). = និរុត្តានុ.

និរុត្តានុវិហារ [ni'krò't'v'ar'iam] (p. nigrodha + ārāma) (名) 榕樹園精舎 (= 釈迦が悟りを得た後、郷里のカピラヴァストウに親族が建てて釈迦を招いた場所)。

និរុត្តាៈ [ni'kr'ò'h] (s. nigraha) (形) 抑圧的な。(名) 抑圧。

និយណ្ឌនាស្ត្រ [ni'k'ò'anta'sa:h] (s. nighaṇṭa + śāstra) (名) 意味論。語彙論。

និរន្ត [nuŋ] (និរន្តとនិរន្តとは正書法上混同されることがある) (接) = និរ (古)。(2) と (3は5)。(本) と (ノート)。(月) と (星とは離れている)。(～すること) と (～すること)。(～)し(～する)。

ស្រឡាញ់·និរន្ត·ថ្នាក់·ថ្នម 愛し可愛がる。
គេទ·ស្រា·និរន្ត·ការ·ពិត 外観/見かけと実際。
ចំណេញ·និរន្ត·ខាត 損得。ស្រា·មាត·និរន្ត·ស្រា·ក្រ 富める時と貧しい時。
ស្រប·និរន្ត·ប្រឆាំង 賛成と反対。

※ស្រា·និរន្ត·ស្រា·មាត = ស្រា·ជិត·ស្រា·មាត。ネコに鯉節。

※រើយ·និរន្ត (名詞を列挙するときに最後の名詞の前にいれる)。と。

និចល [ni'ca'la'] (p. ni+cala) (形) 非活動的な。動かない。

និចលភាព [ni'ca'la'p'i'əp] (p. ni+cala + bhāva) (名) 非活動性。不動性。

និចលិកាយការ [ni'connaiy'əka:] (p. ni+cuṇṇiya < cuṇṇeti + ākāra) (名) カルシウム除去。脱カルシウム。

និចិតសិលា [ni'co'ta'se'la:] (p. ni+cuta + silā?) (名) 石筍。

និច្ច [nèc] (p. nicca) (形) 常に行われる。常に存続する。不変の。

○ជា·និច្ច 常に。いつも。ស្រាក·រោង·៧·

ជា·និច្ច いつも7時に起きる。គ·ស៊ុ·ជា·

និច្ច·លុះ·ស្រា·បំផុត 最後まで戦い続ける。

△(ដេក)·លក់·ជា·និច្ច 正否がわからず/不注意でいつも間違っている。

និច្ចការ [nicca'ka:] (p. nicca+kāra) (名) 永続。不滅。

និច្ចកាល [nicca'ka:l] (p. nicca+kāla) (名) = និច្ចសម័យ。連続(←時間的に)。

※ជា·និច្ចកាល 常に。いつも。連続的に。

និច្ចភិក្ខុ [nicca'p'vət] (p. nicca+bhatta) (名)

①(しよっちゆう僧に食事又は食費を差し上げる

こと)。(僧にいつも差し上げる食べ物)。

③(四依を求めるための費用として僧の世話人に毎月預ける金)。

និច្ចភាព [nicca'p'i'əp] (p. nicca+bhāva)

(名) ①恒久性。永続性。②永続。永久。

និច្ចល [nicca'la'] (p. ni+cala) (形) 不動の。

動かない。

និច្ចលនិយម [nicca'la'ni'yòm] (p. ni+cala + niyama) (名) 事なかれ主義。保守主義。

និច្ចលភាព [nicca'la'p'i'əp] (p. ni+cala + bhāva) (名) ①不動性。②静止。不動。

និច្ចវេតនី [nicca've:t] (p. nicca+vetana)

(名) 俸給。

និច្ចសម័យ [nicca'sa'mai] (p. nicca + samaya) . = និច្ចកាល。

និច្ចសិក្សា [nicca'sakk'sa:] (p. nicca+s. śikṣā) (名) 常に勉学をすること。精勤(←学校の)。

※វិញ្ញាបនបត្រនិច្ចសិក្សា 精勤証書(←学校の)。

និច្ចសីល [nicca'sal] (p. nicca+sīla) (名) いつも守る戒律(=五戒)。

និច្ចាល [nicca:l] (p. ni+cāla) (名) バラスト。重し。

និច្ចយ [nicc'ai] (p. nicchaya) (名) センス。感觉。勤。

និជាតិបនីយកម្ម [ni'cī'ətō'pa'ni'y'èə'kam] (p. ni+jāti+upanīya+kamma) (名) 非固有化。

និជនភាព [nicc'èə'n'èə'p'i'əp] (p. ni+jana+bhāva) (名) 孤立。孤独。

និជ្ជព [nicci:p] (p. ni+jīva) (名) 窒素。

និជ្ជវិជាតិ [nicci'v'èə'ci'ət] (p. ni+jīva+jāti) (名) 尿素。

និញនាធិ [nè:p ni'əŋ] (名) = ចានណាធិ。(植) (S)。

និជ្ជិតកម្ម [nitt'e'ta'kam] (p. niṭṭhita+kamma) (名) 既成事実。

និរណត្រ [ni'r'èə'n'è:t] = និរណត្រ。

និគ្រ [nut] (s. nitya) (形) ①しっかりとついている。②(ok.)。不変の。常に存続する。

※និគ្រនេត = នេតនិគ្រ。ずっと保つ。

※វិនិបនិគ្រ ①とても親しい。いつもくっついている。いつも傍にいて親しくしている。②寄り添っている。抱擁する。③密接/隣接する。

※នេតនិគ្រ = និគ្រនេត。

និគ្រសមាជិក [nitt'ya'sa'ma'cuik] (s. nitya+samāja+ika) (名) ①常任/常勤のメンバー。②永久会員。

និទស្ស [ni't'ò'h] (p. nidassa<nidasseti) (形) 論証/実証する。実例を示す。

និទស្សក៏ [ni't'ò'h] (p. nidassa<nidasseti+ka) (名) 論証/実証する人。実例を示す人。

និទស្សន៍ [ni't'ò'h] (p. nidassana) (名) ①実例。例。②論証。実証。

និទស្សនភាព [ni't'ò'ssa'na'p'i'əp] (p. nidassana+bhāva) (名) 論証可能性。

និទស្សនិយ័ [ni't'ò'ssa'ni:] (p. nidassanīya<nidasseti) (形) 論証/実証できる。

និទស្សន្ត [ni't'ò'ssan] (p. nidassana+anta) (名) (数学) 指数。

និទាយ: [ni'ti'ək'èə'] (ps. nidāgha) = និទាយវដ្ឋវិ。

និទាយវដ្ឋវិ [ni'ti'ək'èə'rò'dəw] (s. nidāgha+ṛtu) (名) = និទាយ:。春(=3月21日から6月20日まで。西洋諸国の春の訳語として使用されるが、実は最も暑い季節である)。

និទាន [ni'ti'ən] (ps. nidāna) (名) ①物語り。昔話。伝承物語。②事件。事件の原因。(動) (物語りを) 語る。

※កាព្យនិទាន 叙事詩。

※ភាគនិទាន ①ナレーション。②(名作。松本清張) シリーズ(←テレビなどの)。

※វរ្យ័និទាន 物語。伝承物語。

※អ្នកនិទាន 語り手。

និទានកថា [ni'ti'ən'èə'ka't'a:] (ps. nidāna+kathā) (名) = និទានវចន:。物語。語り。

និទានវិចនៈ [ni'ti'ənəə'vəə'ca'na?] (ps.
nidāna+vacana). = និទានកថា.

និទាយាទភាព [ni'ti'əy'ətəə'p'i'əp] (p. ni+
dāyāda+bhāva) (名) 相続人の不在.

និទុក [ni'rəə'tuk] = និរទុក.

និរទេស [ni'rəə'te:h] = និរទេស.

និរទាស [ni'rəə'tò:h] = និរទាស.

និទណ [nittəən] (p. ni+daṇḍa) (形) 罰せら
れない. 罰をうけない.

និទណភាព [nittəəndəə'p'i'əp] (p. ni+daṇḍa
+bhāva) (名) 罰さない/無罪とすること.

និទន [nittəənta?] (p. ni+danta) (形) 歯の
なくなった.

និទនក [nittəənta'ka:] (p. ni+danta+ka)
(形) 歯の無い.

និទនិក [nittəənte'ka:] (p. ni+danta+ika)
(名) (動物学) 貧歯目.

និទេស [nittè:h, nittè'sa?] (p. niddesa) (名)
①言及. 引用. ②説明. 解説. ③注. 記述.
កត់. និទេស. វិន. រសេចក្តី. ទទួល. ត្រង់. រឹម.
ទំព័រ 認知した内容をページの欄外に注記す
る. និទេស. វិន. ការ. ប្រថាប់. ត្រា 押印
した印に書き込むこと (←通し番号や日付など
を).

※ទ្រ. និទេស 言及する.

និទេសបទ [nittè'sa'bot] (p. niddesa+pada)
(名) 分類して説明してある解説書.

និទេសវារៈ [nittè'sa'virəə?] (p. niddesa+
vāra) (名) 分類して解説してある解説書の部
分.

និទាស [nittò:h] (p. ni+dosa) (形) ①罪

を許す. ②無菌の.

និទាសកម្ម [nittò'sa'kam] (p. ni+dosa+
kamma) (名) ①謝罪. ②恩赦. 赦免. ③殺菌.

និទាសី [nittò'sai] (p. ni+dosi<dosi<
(dosa+in)) (形) 殺菌した.

និទ្ទន [nitt'əən] (p. ni+dhana) (動) 破産す
る.

និទ្ទនភាព [nitt'əənp'i'əp] (p. ni+dhana+
bhāva) (名) 破産 (←状態). 全く財産のな
い状態.

និទ្ទិន [nitt'əə'nun] (p. ni+dhana+in) (名)
破産者.

និទ្ទិនភាព [nitt'əə'ni'nəə'p'i'əp] (p. ni+
dhana+in+bhāva) (名) 破産 (←状態).

និទ្រា [nittri'ə] (s. nidrā) (ok. nidra: 人名)
(王. 書) = និទ្រា (俗). (動) 寝る. (名)
睡眠. (និទ្រា を多用).

※ចូល. និទ្រា 寝る. 眠る.

និទ្រារោគ [nittri'əro:k] (s. nidrā+roga)
(名) 眠り病.

និទ្រាល្អ [nittri'əlu?] (s. nidrālu) (形) 昏睡
の.

និទ្រាល្អភាព [ni'tri'əlu'p'i'əp] (s. nidrālu+
bhāva) (名) ①昏睡. 昏睡状態. ②嗜眠.

និទ្ធវ [nitt'vi'ə] (s. ni+dvāra) (名) 陰極.
※កំ. (រស្មី). និទ្ធវ 陰極線.

និទ្ធវ [ninte:] (?) (副) 常に. いつも.

និទ្ធវា [ninti'ə] (ps. nindā) (動) ①責める. 叱
責/非難する. けなす. 悪口を言う. 陰口をき
く. ②けなす (→វាលាកធម៌. ឯ「八世道」).
(名) ①叱責. 悪口. 非難. けなし.

*និន្ទាណ្ណានិស けなす。
 *គរហាទិន្ទា 非難。
 និន្ទាករណ៍ [nintriəkə:] (ps. nindā+karaṇa)
 (名) 叱責。
 និន្ទា [nintriə] (និន្ទា 俗) (← តាមនិន្ទា
 多用)。
 និន្ទាការ [ninniəkə:] (p. ninna+ākāra) (名)
 傾向。趨勢。性癖。性向。
 មាននិន្ទាការ 傾向がある。 មាន
 និន្ទាការរីកនិរន្ទិដី 増加する傾向にある。
 និន្ទា [ninniət] (p. ninnāda) (名) 大きい声
 /音。(形) 大きい(声、音)。賑やかな。
 និនិវារណ៍ [ninni'viə] (p. ni+nivāraṇa) (名)
 出国/出航禁止。
 និបាត [ni'ba:t] (ps. nipāta) (名) ①=
 និបាតជាតិក。②=និបាតសព្វ。
 និបាតជាតិក [ni'ba'ta'ci'ədəv] (ps. nipāta+
 jāta) (名) =និបាត。ジャータカ集。
 និបាតសព្វ [ni'ba'ta'sap] (s. nipāta+śabda)
 (名) =និបាត。助辞。
 និបិដ្ឋង្គិក [ni'pett'ya'tt'ək] (p. ni+piṭṭha+
 aṭṭhi+ka) (形) 無脊椎の。
 និបិដ្ឋង្គិកសត្វ [ni'pett'ya'tt'e'ka'sat] (p. ni
 +piṭṭha+aṭṭhi+ka+s. sattva) (名) (動物
 学) 無脊椎動物。
 និបុគ្គលាការ [ni'bokkə'li'əkə:] (p. ni+
 puggala+ākāra) (名) 人格喪失。
 និបុណ្ណិយ [ni'bo'nəi] (ps. nipuṇṇiya<nipuṇa)
 (形) 不滅の。
 និបុណ្ណិយភាព [ni'bo'nəiyə'əp'i'əp] (ps.
 nipuṇṇiya<nipuṇa+bhāva) (名) 不滅。

និប្បតិ [nipbat] (p. ni+patta) (形) 無翅の。
 និប្បតិសត្វ [nipbatta'sat] (p. ni+patta+s.
 sattva) (名) (動物学) 無翅昆虫。
 និប្បទ [nippat] (p. ni+pada) (形) 無足の。
 足の無い。
 និប្បវិយាយ [nippa're'ya:i, -bo're'-] (p.
 ni+pariyāya) (名) (たとえでなく) 直接の
 説明。明示的説明。
 *វេដាយនិប្បវិយាយ 明示的に。
 និប្បតិក [nippo'te'ka:] (p. ni+pūtika) (形)
 ①殺菌した。無菌の。②防腐の。
 និប្បតិវិធី [nippo'te'vi't'i:] (p. ni+pūti+vidhi)
 (名) ①防腐法。②殺菌法。
 និប្បល [nip'pəl] (p. ni+phala) (形) 不妊の。
 実のならない。
 និប្បលនិយម [nip'p'ə'la'ni'yòm] (p. ni+phala
 +niyama) (名) ①人口抑制主義。②生産制限
 主義。
 និប្បលភាព [nip'p'ə'la'p'i'əp] (p. ni+phala+
 bhāva) (名) 不妊。不稔。
 និប្រជាភិវឌ្ឍន៍ [ni'pra'ci'əp'i'vəət] (s. ni+
 prajā+p. abhivaḍḍhana) (名) 過疎化。人工
 の減少。
 និពន្ធកិសល [ni'pəət't'ə'ko'səl] (p. nibaddha
 +kusala) (名) 常に行ってきた善行。
 និពន្ធ [ni'p'ə'n] (ps. nibandha) (ok.
 nivandha) (動) ①著述する。②編集する。
 (名) 著作。論文。エッセー。
 *និពន្ធវេដាយ ~ ~ 著。
 *និពន្ធគន្តិ → អក្សរនិពន្ធគន្តិ 古典作家。
 *និពន្ធល្បឿង ①試論。②エッセー。

※គម្រោងនិពន្ធ 作品の構想。

※រឿងនិពន្ធរេត → លួចចម្លងរឿង

និពន្ធរេត 盗作する。

※ស្នាដៃនិពន្ធដើម = ស្នាដៃដើម 原作。

※អ្នកនិពន្ធ ①作者。著作者。②作家。(អ្នកនិពន្ធ+~ は見出し語អ្នកの中を見よ)。

និពន្ធនាយក [ni'p'ənni'əy'ə'ə] (ps. nibandha + nāyaka) (名) = អ្នកនិពន្ធនាយក 編集者。

និព្វយៈ [nipp'ə'ə'y'ə'ə] (p. ni + bhaya) (形) 恐れない。

និព្វយភាព [nipp'ə'ə'y'ə'ə'p'i'əp] (p. ni + bhaya + bhāva) (名) 恐れない様子。勇敢。大胆。

និព្វោគ [nipp'ə'ə:k] (p. ni + bhoga) (名) 処罰。

និព្វាន [nippi'ə:n] (p. nibbāna) (名) = និព្វាន = និរវាណ。涅槃 (→ ធម្មារម្មណ៍ 「意識の対象。心で考えられるもの」, នពលោកគ្រូធម៌ 「輪廻から解脱する9つの方法」)。

※ចលនិព្វាន 涅槃に入る。死ぬ。

※សម្បត្តិនិព្វាន 悟るための財産。

និព្វាននរក [nippi'ənnə'r'ə'ə] (p. nibbāna + naraka) (名) (→ លោកនរក)。

និព្វានសម្បត្តិ [nippi'ənnə's'ə'ə'p'ə'tti] (p. nibbāna + sampatti) (名) (→ ត្រីពិធសម្បត្តិ)。

និព្វិសោធន៍ [nippi'saot] (p. ni + visodha) (形) 超越的な。先験的な。

និព្វិស្សាសៈ [nippissa'sa'] (p. ni + vissāsa)

(名) 不信。

និរិយ [nirp'èi] = និរិយ。

និមិត្តិក [ni'mò'r'è'ə'də'] (s. ni + mṛtaka) (名) 相続権を奪われた人。

និមន្ត [ni'm'ə'n] (p. nimanta < nimanteti) (動) ①(坊さんを)招く。②(坊)行く。来る。

※និមន្ត (坊)行く。

※និមន្តព្រាសសត្វ 布教して歩く。

លោកម្ចាស់និមន្តព្រាសសត្វសិន!

(托鉢に来た僧を寄進するために呼び止める時の呼び掛け)。

និមន្តនិ [ni'm'ə'n] (p. nimantana) (名) 坊さんを招くこと。

និមល [ni'm'ə'l] (p. ni + mala) = និមល (形) (書) 欠点なく大変美しい。汚れない。無垢の。

និមិត្ត [ni'm'ut] (និមិត្ត 正しい)。

និមិត្តិក [ni'm'ut] (ps. nimitta) (ok. 人名) (名) = និរមិត្ត。しるし。記号。(前)~のたぬ。~の理由で。~のせいで。

※និមិត្តប្រស 男のしるし (= 男性器)。

※និមិត្តសីមា សីមា 代理のもの。

※និមិត្តស្រី 女のしるし (= 女性器)。

※សីមានិមិត្ត (僧によって境界の目印として使われるもの) (← 山, 岩, 森, 木, 道, アリ塚, 川, 水の8つがある)。

និមិត្តការណ៍ [ni'mitta'ka:] (ps. nimitta + kārāṇa) (名) シンボル。象徴。

និមិត្តរូប [ni'mitta'ru:p] (ps. nimitta + rūpa) (名) シンボル。(感謝の)しるし。

※វិមាននិមិត្តរូប 碑。記念碑。

និមិត្តរូបកម្ម [ni'mitta'ru'pa'kam] (p. nimitta + rūpa + kamma) (名) 象徴/シンボル化。

និមិត្តរូបនិយម [ni'mitta'ru'pa'ni'yòm] (ps. nimitta + rūpa + niyama) (名) 象徴主義。

និមិត្តហេតុ [ni'mitta'haet] (ps. nimitta + hetu) (名) (病気の) 徴候。(それにより病名がわかる) 症状。

និមិច្ចៈ [ni'mitt'èə] (s. ni + middha) (名) 眠くないこと。[ទ្រង់·ព្រះ·និមិច្ចៈ (王) 眠くない。

និមុត្តិ [ni'mut] (p. ni + mutti) (名) ① 支払い。(負債の) 返済。② 放免。

※និមុត្តិ·នៃ·ពន្ធ 税金の支払い。

និមុត្តិកិច្ច [ni'mutte'kæc] (p. ni + mutti + kicca) (名) ① 支払い。支払うこと。② 放免。

និមុត្តិធានា [ni'mutte't'i'əni'ə] (p. ni + mutti + dhāna) (名) (貨物などの) 送付許可。保稅品移動許可証 (= 関稅支払済証)。

និមូលវិចារណ៍ [ni'mu'lèə'vi'ca:] (s. ni + mūla + vicāraṇa) (名) 輕視。過小評價。

និម្មកុល [nimp'èə'ko:l] (ps. nimba + kula) (名) (植物学) キク科。

និម្មល [nimm'ə:l] = និមល。

និម្មានវរិកិ [nimmir'əni'èə'tai, -dai] (p. nimmāna + rati) (名) 化樂天。樂變化天。(= គោតមវិចារ「欲界六天」の第五天。この天人は欲しいものは全て創り出すことができる。→ គោតមត「欲界」)。

និម្មាបនកម្ម [nimmir'əpa'na'kam] ({<s. nirmāpana) + kamma) (名) ① 建築。② (神仙の力で物を作り出すこと)。

និម្មាបនិក [nimmir'əpa'nuk] ({<s. nirmāpana) + ika) (名) 建築家。

និម្មាយា [nimmir'əyi'ə] (p. ni + māyā) (名) 幻滅。期待外れ。失望。

និម្មិត [nimmūt] (p. nimmita) (動) ① 神の力で作る。呪術によって物を生じせしめる。② 呪術によって変身する。

និម្មិតកម្ម [nimmir'ta'kam] (p. nimmita + kamma) (名) ① 創造。形成。② (術による) 変身。

និម្មិតភណ្ណ [nimmir'ta'p'vəṇ] (p. nimmita + bhaṇḍa) (名) 人工物。

និយ័ត [ni'yəət] (ps. niyata) (ok. 人名) (形) ① 規制された。定められた。② 正規/正式の。

※វិទ្យុ·រថ·(រតិម័)·និយ័ត 定期列車 (= 時刻表に載っている/時刻表通りの列車)。

និយតកម្ម [ni'yèə'ta'kam] (p. niyata + kamma) (名) ① 制御。調整。② (法律上の) 正式化。

និយតករ [ni'yèə'ta'ko:] (ps. niyata + kara) (形) 規制する。(名) 調節器。調節弁。レギュレーター。

និយតភាព [ni'yèə'ta'p'i'əp] (ps. niyata + bhāva) (名) 正式 (← 法律上の)。

និយតមិច្ឆាទិដ្ឋិ [ni'yèə'ta'micc'a'titt'e'] (p. niyata + micchā + diṭṭhi) (名) 輪廻を否定する考え (← 仏教では大きい間違いとされる)。

និយថាភាព [ni'yèə't'a'p'i'əp] (ps. ni + yathā + bhāva) (名) 不正当。不真実。不正式。

និយថាភូតិ [ni'yèə't'a'p'u:t] (ps. ni + yathā + bhūta) (形) 事実に基づいていない。

និយម [ni'yòm] (ps. niyama) (ok.) (動)

①好む (←社会習慣/現象として)。流行する。

②好む。③採用する。(モ)～主義。 1. គ.

និយម. ស្លៀក. សំពត់. ខ្លីថូ ミニスカート

が流行っている。 ឆ្នាំ. រំនះ. គេ. និយម. ពណ៌. ក្រហម 今年は赤が流行っている。

※កំពុង. និយម 流行している。

※ទី. និយម 人気の。

និយមសុព្វនាម [ni'yèə'mèə'sappèə'ni'əm] (p.

niyama + sabba + nāma) (名) 指示代名詞。

និយាម [ni'yī'əm] (ps. niyāma) (名) 規則。

និយាមកា [ni'yī'əmèə'ka:] (p. niyāmakā <

niyāmaka) (名) 座標。

※និយាមកា. ភូមិសាស្ត្រ (地理学) 経緯。

និយាយ [ni'yī'əi] (s. nyāya) (動) 言う。話

す。 និយាយ. ទៅ. រក 話しかける。

និយាយ. ជា. សាសា. ខ្មែរ カンボジア語で話

す。 និយាយ. គ. ទៅ. ទៀត. មិន. រួច そ

れ以上話し続けられない。 និយាយ. មក.

ដល់. រំនះ ここまで話す。 និយាយ. មក.

មើល (私に) 話してごらん。 បាន. វិ. គ.

និយាយ. គត់. ធ្វើ 言うだけで何もしない。

※និយាយ. កវៃ. កករ 片言を言う (←赤ん坊
が)。

※និយាយ. កកោក (他人の迷惑を考えずに)

大声でぎゃーぎゃー言う。

※និយាយ. កកោក. កកាក (酔っぱらいのよ

うに相手の人の迷惑も考えずに) ぐだぐだしゃ

べる/言う。

※និយាយ. កក្អិល べちゃべちゃ話す。べらべ

らと止めどなく/とぎれることなくしゃべる。

※និយាយ. កាត់ ①話に割り込む。他人が話し

ているのを遮って話します。②短くして/簡単
に話す。

※និយាយ. កាត់. ១ 簡単に/要約して話す。

※និយាយ. កាត់. មុខ 話に割り込む。話を遮っ
て言う。

※និយាយ. កាត់. សេចក្តី 話題を他へそらして
話を打ち切る。

※និយាយ. កាត់. សំដី 横から口をはさむ。

※និយាយ. ការ 用談する。

※និយាយ. ការ. ពារ 弁護する。

※និយាយ. កៀរ. គរ ①説得する。②勧誘する。

※និយាយ. កៀស 婉曲に/ほのめかして言う。

※និយាយ. កៀស. នាយ. កៀស. អាយ あれ

これ婉曲に/ほのめかして言う。

※និយាយ. កេរ 他人のうわさをする。陰口を
きく。

※និយាយ. កេរ. គេ 人の秘密のうわさをす
る。

※និយាយ. កែ. កុន = ធ្វើ. យ. ដោះ. ការ =
និយាយ. ដោះ. ការ. 言い抜ける。

※និយាយ. កែ. ខ្លួន 言い訳する。

※និយាយ. កោក. កាក 大声で話す。

※និយាយ. កោស. រូស あてこする。

※និយាយ. កំបុត. កំបុយ ぶっくらほうに言う。

※និយាយ. កំប្លែង 冗談を言う。

※និយាយ. កំប្លែង. លេង 冗談/ジョークを言
う。

※និយាយ. ក្អូរ 鼻にかかった声で話す。

※និយាយ. ក្អក្អាយ. ក្អាយ 細かく分析して解
説する。

※និយាយ. ក្រឡាស់ 言をひるがえす。前に言っ

たことをころっと変える。

※*နိယាយ*・*ကလ*・၅ しわがれ声で言う。

※*နိယាយ*・*စက* 口が過ぎる。言っではいけないことを言ってしまう。

※*နိယាយ*・*စောက*・*ဇ္ဈ*・*ဘိက္ခု* 言い返してやっつける。

※*နိယាយ*・*စာဒိ*・၅ くりかえして言う。何回も同じ事を言う。(←言われて嫌な感じ。くどい)。

※*နိယាយ*・*စိ*・*စာ* 目的もなくだらだらと喋り続ける。

※*နိယាយ*・*စာဒိ*・၅ ぎゃあぎゃああとわめきたてる。

※*နိယាយ*・*စာ* 大きな声でしゃべる。

※*နိယាយ*・*စာ* 偉そうに言う。自慢する。

※*နိယាយ*・*စော*・*စာ* ①ぶつくさ言う。②そっけなく言う。③めちゃくちゃ/乱暴/下品な話し方をする。

※*နိယាយ*・*စာဒိ* = *နိယាយ*・*စာ*・*စော*・*စာ* 大声で言う。

※*နိယាយ*・*စာ*・*စာ* 小声でゆっくり/弱々しくかすれ声で話す。

※*နိယាយ*・*စာ*・*စာ* ひとひそとささやく。

※*နိယាយ*・*စာ* 何回も繰り返して言う/念を押す。

※*နိယាយ*・*စာ*・*စာ*・*စာ* (「泥棒をしても構わない」というような) 法律を無視した/にふれることを言う。

※*နိယាយ*・*စာ* 要点を話す。

※*နိယាយ*・*စာ* しゃべり合う。

△*စာ*・*နိယាយ*・*စာ* 話し(=用事)があ

る。

※*နိယាយ*・*စာ*・*စာ*・*စာ*・*စာ* 法廷で争う。

※*နိယាយ*・*စာ* 同じことを大声で何回も言う。

※*နိယាយ*・*စာ* かみつくように/殴りかかるような口調で話す。

※*နိယាយ*・*စာ*・*စာ* 見当外れのことを言う(←たとえば、牛のことについて話せ、と言われて牛の餌である草の話ばかりする)。

※*နိယាយ*・*စာ* 軽い気で言う。(よく)簡単に言うね。

※*နိယាយ*・*စာ* もごもごと口の中で不明瞭に話す。

※*နိယាយ*・*စာ*・*စာ* 詳しく話す(←自分ひとりで。評論家の如く)。

※*နိယាយ*・*စာ* 口説く。

※*နိယាយ*・*စာ* 気をひくように言う。

※*နိယាយ*・*စာ* お世辞をつかって言う。

※*နိယាយ*・*စာ* からかう。

※*နိယាយ*・*စာ* 言ってからかう。

※*နိယាយ*・*စာ* ぶざけてからかう(←特に男女間の事に関して)。*နိယាយ*・*စာ*・*စာ* 女をからかう。

※*နိယាយ*・*စာ* 大まか/大ざっぱに言う。

※*နိယាយ*・*စာ* ずけずけものを言う。

※*နိယាយ*・*စာ* 非常に速くしゃべる。流れるように/流暢に話す。

※*နိယាយ*・*စာ* ①しゃべる(←言うべきで

ないことを)。②おしゃべりする (= 沢山話す)。
ယကလ္လံ・កំ・និយាយ・ច្រើន 余計なことは言わない方がいい。

※និយាយ・ច្រើនដងៗ (ៗ = ច្រើនដង)
同じ事を何回も繰り返して言う。

※និយាយ・ធំ かまをかける。

※និយាយ・ធំៗ・ធ្លាក់ ① (目的を果たすため)
あれこれ言う。さぐりをいれる。②つついて怒らせる。挑発する。

※និយាយ・ជញ្ជាំងៗ 何回も繰り返して言う。

※និយាយ・ជន្លួញលេង ぶさける。からかう。

※និយាយ・ជាប់ៗ 速回しに言う。

※និយាយ・ជាមួយ ~ ~ と話す。និយាយ
ជាមួយនឹងលោក~ ផ្ទាល់មាត់ 直接~ さんと話す。

※និយាយ・ជាន់ខ្លួនឯង 自ら矛盾したことを言う。

※និយាយ・ជាប់ (ៗ) どもる。

※និយាយ・ជាប់កន្លឹក どもる。

※និយាយ・ជាប់មាត់ 今話し中だ。

※និយាយ・ជាប់រង្វីន どもる。

※និយាយ・ជឿ? (子供が) うるさくにぎやかに騒ぐ。

※និយាយ・ជំទាស់ថា~ 否定して~ と言う。

※និយាយ・ជំហរ 出まかせを言う(?)。

※និយាយ・ជ្រុលស 言い過ぎる。言葉が過ぎる。

※និយាយ・ជ្រុញមាត់ 喋りくたびれる。

※និយាយ・ល្មើយ 失礼なことを言う。

និយាយ・ល្មើយពេក あまりにも失礼な言

い方をする。
※និយាយ・ញាប់ 早口でしゃべる/まくしたてる。

※និយាយ・ញុះញង់ 怒らせる/嫌われる/刺激するために言う。

※និយាយ・ញ្ជែ?ញ្ជា? ぶつぶつ言う。

※និយាយ・ញ្ជុះញ្ជាះ しなを作って気持悪く言う。からかう。ぶさけて言う。(←口のみ。多く男が女に。少々愛情がある)。

※និយាយ・ជនរ うわさ話をする。

※និយាយ・ដល់~ 話が~に至る。~に言及する。

※និយាយ・ដាក់ដៃ ① 当てこすりを言う。② (何かを言われた時に「お前だって~じゃないか」と) 弱点について黙らせる。

※និយាយ・ដាច់ៗ ぼつりぼつりと/途切れ途切りに話す。

※និយាយ・ដាច់ៗមាត់ៗ 途切れ途切りに話す。言葉を濁す。

※និយាយ・ដាច់ ひどい言葉を浴びせる。ほんぽんと悪口を言って叱る。

※និយាយ・ដួស あてこすって言う。

※និយាយ・ដួសដង្ហើម 婉曲に言う。あてこする。

※និយាយ・ដួសនាយដួសអាយ あてこする。

※និយាយ・ដើម (គ) うわさをする。陰口をきく。

※និយាយ・ដើមរហ័ម 悪いうわさをたてる。

※និយាយ・ដើមអាក្រក់ 悪口を言う。
អំលមាត់និយាយដើមអាក្រក់ពីគេ
បាត់ うっかり口を滑らせて悪口を言ってしまっ

た。

※និយាយដៀងដង 婉曲に言う。

※និយាយដោយដៃដៃ 手まね/手話で話す。

※និយាយដោយមិត្តចិត្ត 気取って言う。

※និយាយដោយសំដីវែង 長くひきのばして上げ下げするような口調で話す。

※និយាយដោយស្មោះ 率直に話す。

※និយាយដោយគិតពិនិត្យ 何も考えずに言う。考えなしにしゃべる。

※និយាយដោះ 言い訳をする。

※និយាយដោះការ = និយាយវែកកូន。

※និយាយដោះស្រាយ 言い訳する。

និយាយដោះស្រាយការពិការមកយឺត 遅れた言い訳をする。

※និយាយដំបូងដំបូង いい加減なことを言う。

※និយាយដំបូង ぶざけてからかって言う。
(密かに愛しあっている2人をぶざけて) 遠回しにからかう。

※និយាយខ្លីដង それとなく言う。ほのめかす。喧嘩を売るようなことを言う。

※និយាយខ្ពស់ដាន 怒らせるために言う。

※និយាយត.១.គ្នា 次々に言い伝える。

※និយាយត.១.គ្នា 面と向かって反論し合う。

※និយាយភាមគេ ①人の言う通りに言う。
②人の言いなりになる。 និយាយភាមគេមេច.ពាន. ! 他人の言った通りにどうして言えるか。私には私の意見がある。

※និយាយភាមដើមបំពង់.ក 腹話術をつかう。

※និយាយភាមដំណើរ 事の一部始終を話す。
事の始まりから順々に話す。

※និយាយភាមរឿង (起こった) 事実の通りに言う。

※និយាយគិត 寡黙の。

※និយាយគិត.១ 小声で言う。

※និយាយគេទូរស័ព្ទ 電話で話す。

※និយាយគិត.ឆម.ដដែល いつも同じ事ばかり言う(←それで聞きあきた)。

※និយាយគិត.មាត់ 口で言うばかり(=実行しない)。

※និយាយគិត.មាត់.ក្រៅ 口先だけで言う。
口先で言うだけ。

※និយាយគិត.ម្នាក់ឯង 独り言をいう。

※និយាយត្រង់ 正直に言う。真実を話す。

※និយាយត្រង់.១.គ្មានបញ្ចេញបញ្ចេញ ありのままを言う。

※និយាយត្រង់.អស់.ពី.ពោះ 言いたいことを正直に言う。

※និយាយត្រឡប់.ត្រឡប់ 言うことがころころ変わる。

※និយាយត្រាប 口真似をする。

※និយាយត្រឹមត្រូវ → ការស្តី.និយាយ.ត្រឹមត្រូវ 正語(→ អង្គជំនុំកម្ពុជា 「八正道」)。

※និយាយ~ត្រល 流暢に~語を話す。

※និយាយត្រូវ.គ្នា 意見が合う。

※និយាយត្រូវ.ចំណុច 話が心を揺さぶる/琴線にふれる。

※និយាយត្រួស.១ 要点をきつままで/大ざっぱに話す。

※និយាយថា ①→គេ.និយាយ.ថា~ ~と

いううわさだ。人が～と言っている。世の中で～
 と言われている。②→တူ・ကေ・နိယာယ・ဗာ～～
 といううわさ/人が～と言うのを聞いた。
ပိက・တူ・ကေ・နိယာယ～～という話を聞いた
 ら。
 ※နိယာယ・ခဒိမ် 異議をとなえる。反対/反論
 /口答える。
 ※နိယာယ・ခဒိမ်・ခဒိမ်・ညေ・ညေ မုちゃ
 くちな筋道の通らない事を言う。
 ※နိယာယ・ခဒိမ်・ခဒိမ် 口答える。ああ
 言うところ言う。めちゃくちなことを言う。
 ※နိယာယ・ခါက・ဘ つっかえつっかえ話す。
 ※နိယာယ・ခါက・ခမ် 話しかけることによって
 知り合いになる。
 ※နိယာယ・ခါ 反対する。異議をとなえる。
 ※နိယာယ・ခူ・လူ 電話で話す。電話する。
 ※နိယာယ・ခူ・လူ 一般的に言う。 မိယာ・
နိယာယ・ခူ・လူ 一般的に言って。
 ※နိယာယ・ခွေ 約束をちゃんと守る。
 ※နိယာယ・ခွေ・ကိမ်～～(の方)へ言う。
 ※နိယာယ・ခွေ・ကိမ် 話しかける。
 ※နိယာယ・ခွေ・ကိမ်・ကေ・ခမ်・ခွေ 言葉で人
 を傷付ける。中傷する。
 ※နိယာယ・ခွေ・ကိမ် くてくされて言う。
 ※နိယာယ・ခွေ・ကိမ်・ကေ・ခမ် 乱暴に威嚇的
 に言う。
 ※နိယာယ・ခိမ်～～に言う/話す。
 ※နိယာယ・ခါ・မိ → မူ・နိယာယ・ခါ・
မိ 司会者。
 ※နိယာယ・ပက・ကေ・ကေ 他人のうわさ/秘密
 のうわさ話をする。

※နိယာယ・ပခါ 中傷/誹謗する。
 ※နိယာယ・ပခါ 中傷する。けなす。くさす。
 ※နိယာယ・ပခါ・ခွေ・ခမ်・ခွေ・ကေ・ညေ
 自己紹介する。
 ※နိယာယ・ပခါ ヒントを与える。
 ※နိယာယ・ပခါ けなす。
 ※နိယာယ・ပခါ (しゃべりたくない様子で)
 ゆっくりゆっくりしゃべる。声を(だらしなく)
 長くのばして発音する。
 ※နိယာယ・ပခါ・လူ・ခွေ 声を長く引っ張っ
 て話す。
 ※နိယာယ・ပခါ・ပခါ・ခွေ・ညေ 説得
 する。
 ※နိယာယ・ပခါ 遠回しに/それとなく/
 怒らせないように言う。
 ※နိယာယ・ပခါ 大きさに言う。
 ※နိယာယ・ပခါ 言い返す。反対のことを
 言う。
 ※နိယာယ・ပခါ・ပခါ 特定の人に聞か
 せるつもりで一般的な言い方をする。回りくど
 く話す。探りを入れる。
 ※နိယာယ・ပခါ 当てこする。皮肉を言う。
 ※နိယာယ・ပခါ 何回もしつこく言って信
 じ込ませる。
 ※နိယာယ・ပခါ 当てこする。皮肉る。
 ※နိယာယ・ပခါ・ဘ 少しずつ言う。
 ※နိယာယ・ပခါ 大ざっぱに言う。
 ※နိယာယ・ပခါ・ပခါ ①片言をしゃべる。
 ②(くだらぬことを)のべつまくなしにしゃべ
 る。べらべら/べちゃべちゃしゃべる。
 ※နိယာယ・ပခါ・ပခါ べらべらしゃべる(=

饒舌)。

※*និយាយ*·បីបី៖ きっとり／はっきり／ずばりと言う。

※*និយាយ*·បីបីច べちゃべちゃ下らないことをしゃべる。

※*និយាយ*·ប៉ាច·ហាច 何の意味もなくべらべらと／とめどなくしゃべる。

※*និយាយ*·ប៉ាច·ៗ べちゃべちゃしゃべる。

※*និយាយ*·បាត·ដៃ·ខ្លាំង·ដៃ 言うことがくるくる変わり信用できない。

※*និយាយ*·បាត·មួយ·ម៉ាត់·មួយ·ក (やっど) 1口言えた。

※*និយាយ*·បាយ·ប្រៀន それとなく／うまく取り入って言う。

※*និយាយ*·បូក 全部まとめて短く話す。

※*និយាយ*·បូរ·បាច ①詳しく説明する。②尾鱗をつけて言う。

※*និយាយ*·បើក·កាយ 他人の秘密を話して暴露する。

※*និយាយ*·បើក·ចំហ 何でもべらべらしゃべってしまう。

※*និយាយ*·បើក·សា 昔の悪事をむしかえして言う。

※*និយាយ*·បែក·ដា·អូរ·ហូរ·ទៅ·ដា·ស្ទឹង べつまくなしにしゃべる。

※*និយាយ*·បែក·សា·(យារោ) あれこれ際限なくしゃべる。

※*និយាយ*·បែប្បា 誑って話す。

※*និយាយ*·បោក·បោះ = *និយាយ*·បោះ·បោក 乱暴に言う。

※*និយាយ*·ប៉ាច·ៗ とめどもなくしゃべる。

※*និយាយ*·បោក·ខ្លាំង 無作法に／口汚く言う。

※*និយាយ*·បោះ·បោក = *និយាយ*·បោក·បោះ

※*និយាយ*·បំផ្លើស ほらをふく。誇大にしゃべる。

※*និយាយ*·បំផ្លាស់ (少しずつ) 話題をそらす。

※*និយាយ*·បំពាន 一方的に言う。事実を歪曲して言う。

※*និយាយ*·បំពោត ごまかして言う。

※*និយាយ*·បំភ្លាំង → *មើល*·បំភ្លាំង·*និយាយ*·បំភ្លាំង 大きな声を出して読む。音読する。

※*និយាយ*·បាំង·ស្ទើរ 自信なさそうに言う。

あいまいに話す。理非をはっきりさせずに話す。

※*និយាយ*·ប្រឆាំង 反対意見を言う。

※*និយាយ*·ប្រទាំង·គ្នា お互いに勝手に話す。話しが平行線で噛み合わない。

※*និយាយ*·ប្របីប·ប្របូប (子供／老人が) たたどしく／口ごもりながら話す。

※*និយាយ*·ប្រស្រយ·គ្នា 討論／ディスカッションをする。

※*និយាយ*·ប្រាប់ 告げる。言う。

※*និយាយ*·ប្រៀប·ប្រាយ たとえて言う。

※*និយាយ*·ប្លោះ·ប្លោះ ぶざけて言う。

※*និយាយ*·ផ្តួស·ផ្តួស つまらぬことをだらだらしゃべる。でたらめ／たわ言をいう。

※*និយាយ*·ផ្តួស·ផ្តួស でたらめを言うな。

※*និយាយ*·ទទឹង·ទទឹង·ផ្តួស·ផ្តួស

※*និយាយ*·ផ្តួស·ផ្តួស そんなめちゃくちゃな筋道の通らない事を言うな。

※*និយាយ*·ផ្តោត·ផ្តោត 策略をにおわせるような話し方をする。

※និយាយ·ផ្ទាល់·មាត់ 直接口で言う。
 ※និយាយ·ជន 繰り返して言う。
 ※និយាយ·ជន·១ 何回も繰り返して言う。
 ※និយាយ·ជន្គុំ·សាច់ 相手にあわせて言う。
 (利益を得るために) 喜ばせることを言う。
 ※និយាយ·ជន្គុំ·ស៊ី ①(自分が得するために)
 相手の調子にあわせて言う。②食べ物にありつ
 くために喜ばせることを言う。
 ※និយាយ·ពង្រាង 話をこまかす。
 ※និយាយ·ពតិមាន →អ្នក·និយាយ·ពតិមាន
 アナウンサー。
 ※និយាយ·ពព្រិត 思慮なく物を言う。
 ※និយាយ·ពាក្យ 話す。言う。 និយាយ·
 ពាក្យ·អ្វី·មិន·ចេញ 何か言おうとしても言
 葉がでない。
 ※និយាយ·ពាក្យ·គង់·លើ·គេ 高圧的に言う。
 無礼な口をきく。
 ※និយាយ·ពាន 話がさしさわる。
 ※និយាយ·ពី~ ~について話す。
 ※និយាយ·ពី·នេះ·ពី·នោះ あれやこれやとしゃ
 べる。
 ※និយាយ·ពី·មុន →ដក·ពាក្យ·សំដី·ដែល·
 និយាយ·ពី·មុន 前手を撤回する。
 ※និយាយ·ពុំ·ឲ្យ·ល្អាន 言質をとられない/証
 拠が残らないように慎重に話す。
 ※និយាយ·ពាំ あてずっぽうで/はっきり分か
 らないで言う。
 ※និយាយ·ព្រិត·១ 何も考えずにべらべらしゃ
 べる。
 ※និយាយ·ព្រលាំង あいまいに言う。
 ※និយាយ·ព្រាវ 推測/あてずっぽう/はっき

り分からないで言う。
 ※និយាយ·ភាសា~ៗ ~語を流暢に話す。
 ※និយាយ·ភ្លើង·១ 間の抜けたことを言う。
 ※និយាយ·មក·ដល់·គ្រឹម·នេះ ここまで話す。
 ※និយាយ·មាត់·ទាប ①何も見ないで空でいう。
 ②口先だけで言う。
 ※និយាយ·មាត់·១·ដាក់ がみがみ言う。
 ※និយាយ·មាន·លាន់ 適切な時に言う。
 ※និយាយ·មាន·វត្ត·រោគ きちんと整理して
 はっきり話す。順を追って話す。
 ※និយាយ·មាន·រោគ·វត្ត 順を追って話す。
 ※និយាយ·ម៉ែត·ព្រាយ (男が女を何か別の
 物をほめることにより遠回しにほめ、自分に気
 を持たせようとする)。(第三者に話して実は
 相手に)あてこする。
 ※និយាយ·មិន·ចំ·ចំណុច·រឿង 遠回しに言
 う。
 ※និយាយ·មិន·ទំនង 矛盾したことを言う。
 ※និយាយ·មិន·បើក·មាត់ 口を十分に開けず
 にしゃべる(←よくないとされている)。
 ※និយាយ·មិន·ពិត 嘘を言う。 ហៃ·
 និយាយ·មិន·ពិត 虚言癖のある。
 ※និយាយ·មិន·រួច ①言うに言えぬ。②言い終
 わらない。
 ※និយាយ·មិន·លេង·លើច 真面目な話。
 ※និយាយ·មិន·សំចៃ 他人のことを気にしな
 いで/言いたいほうだいと言う。
 ※និយាយ·មួយ·១ 1語1語区切ってゆっく
 り話す。
 ※និយាយ·មួយ·បង្ហាច់ 罪を負わせる。
 ※និយាយ·មេរៀន まとめて/全部言う。

※និយាយ・ម្តាយ·១ 言葉をひきのばして話す。
 ※និយាយ・ម្តួច·ម្តួច 喘ぎながら言う。
 ※និយាយ·យី·១ 概略をのべる。要点を言う。
 ※និយាយ·យក·ត្រូវ 弁解する。
 ※និយាយ·យក·លេស 言い訳をする。
 ※និយាយ·យ៉ាង·ល្អ 気を引くように話す。
 ※និយាយ·យ៉ាង·គា かげいあって言う。
 ※និយាយ·យ៉ាង·មុខ (議論で負けそうになっ
 ている人の話をひきとって) 応援して代りに議
 論する。
 ※និយាយ·រក~ ~に話しかける。
 ※និយាយ·រក·លេស 弁解する。
 ※និយាយ·ទិញ·ទញ 言うことがころころ変
 わる。
 ※និយាយ·ន្តឹវ ぶつぶつ言う。
 ※និយាយ·ន្តើល·១ 1語1語区切って話す。
 ※និយាយ·ន្តើញ いつまでもつまらぬ事を3,
 4人でしゃべっている(←腹立たしい)。
 ※និយាយ·នញ្ចាំ·នញ្ចាំ 細かなことをごちゃご
 ちゃ文句言う。
 ※និយាយ·នគំ·មាត់ 流暢に話す。
 ※និយាយ·នយាប·១ 言葉をひとつずつ区切っ
 てゆっくり話す。
 ※និយាយ·នលីង 腹藏なく話す。
 ※និយាយ·នវ៉ាច់ よとみなく/べらべらしゃべ
 る。
 ※និយាយ·នវី·នវាយ うわごとを言う。
 ※និយាយ·នហ៊ុម·១ ぶつぶつ言う。
 ※និយាយ·នឡាញ 流暢に話す。喋りまくる。
 ※និយាយ·នឡឹក·នឡឹក きちがい/馬鹿のよ
 うに言う。

※និយាយ·នអាក់·នអួល (泣きながら)しゃ
 くり上げて言う。たどたどしく話す。
 ※និយាយ·នអ៊ុំ·១ ぶつぶつ言う(←はっきり
 とは聞えぬ。ハチのうなりのよう)。
 ※និយាយ·នអថ·នអថ (主として悪口を)
 ささやく。むだ話/おしゃべりをする。うわさ
 話をして悪口を言う。
 ※និយាយ·នាប់·នៀច 説明/解説する。
 ※និយាយ·នាយ·នាប់ 話す。語る。
 ※និយាយ·នាស់ សらっと言う(←早く終らせ
 るために)。
 ※និយាយ·នប 揃って言う。
 ※និយាយ·នច·នៃតិ·មាត់ いかげんなこと
 /口から出まかせ/言いたい放題を言う。
 ※និយាយ·នស·មាត់ とめどなくしゃべる。
 ※និយាយ·នស·នាយ 愛想よく話し掛ける。
 ※និយាយ·នស·នាវី とうとうと弁じる。流暢
 に/弁舌さわやかに話す。
 ※និយាយ·នើ·នុះ 他人のことを根ほり葉ほりしゃ
 べる。
 ※និយាយ·នើស·មុខ 特定の人としか話さない。
 ※និយាយ·នៀង わけを話す。
 ※និយាយ·នែរក 両方とも顔が立つように話す。
 ※និយាយ·នែលាត 攻撃的にしゃべる。
 ※និយាយ·នតុក·ពិ·នៀង·ដើម·យ៉ាង·
 ស្រណោះ 昔の思い出をしみじみと語る。
 ※និយាយ·នៈ あれこれ全てのことについて話
 す。
 ※និយាយ·ល·លើ·កាប់·នៃកាម あれこれ言っ
 て混乱させる。
 ※និយាយ·លយ·នាយ いい加減なことを言う

(←信用できない)。

※*និយាយលាន់* 大声で言う。

※*និយាយលុបថ្នក* 前言を取り消す。

※*និយាយលូកលាន់* からかう。

※*និយាយល្បឿនសំដី* とりとめもないこと
を言う。考えないで/思慮なく言う。

※*និយាយលេង* ①(特に用はなく)おしゃべ
りする。雑談する。②冗談を言う。

△*លេងនិយាយលេងនឹង* ~ ~と口をきく
のをやめる。

※*និយាយលេងនាយអាយ* あれこれと雑
談する。

※*និយាយលែងចេញ* (あきれて)物が言
えない。

※*និយាយលែបខាយ* あざけって言う。

※*និយាយល្ហើយ* 弱々しくしゃべる。

※*និយាយល្អ* ふさわしい言葉を使う。

※*និយាយលូកល្ហើន* 甘え声を出してこびる/
ねだる。

※*និយាយវាង* 遠回しに/それとなく言う。

※*និយាយវាងវាស* ほのめかす。遠回しに
/それとなく言う。

※*និយាយវាយកម្ពស់* (互いに自分の方が
相手より優っているとほのめかしてしゃべる)。

※*និយាយវាសវែងវាសវែង* 身振り入り
で話す。

※*និយាយវាសវាង* ほのめかす。遠回しに
/それとなく言う。

※*និយាយវែកវែញក* 議論する。

※*និយាយវែងឆ្ងាយ* 長々としゃべる。長た
らしく話す。

※*និយាយសិកស្រៀត* あてこする。皮肉る。

※*និយាយសង្កត់ពាក្យ* 強く発音する。

※*និយាយសង្កត់សង្កិន* 高圧的に話して黙ら
せる。

※*និយាយសម្ងាត់* 秘密の話をする。

※*និយាយសរុប* 要約して言う。

※*និយាយសស្រៀវ* 遠回し/控えめに言
う。

※*និយាយសារងើម* ぐるっと回って又同じこ
とを言う。

※*និយាយសារទុក* 苦しみを語る。苦痛を訴
える。

※*និយាយសារសង* 塀や垣根越しに話す。

※*និយាយសារសព្វ* 前のことをくりかえして
言う(←うわさ, 特に悪口)。

※*និយាយសារវ* かすれ声でしゃべる。

※*និយាយសើ* 簡単に短く言う。

※*និយាយសែមស្រៀត* 口説く。相手に気に
いるようなことを言う。

※*និយាយសោកស្រាក* 愛想なくぶっきら
ぼうに話す。

※*និយាយសំដីថ្លាស* 大きな口をきく。

※*និយាយសំណេះសំណាល* おしゃべりす
る。仲良く/楽しく/打ち解けて話す。

※*និយាយសំឡេងខ្លាំង* = *និយាយខ្លាំង*。

※*និយាយសាំ* 繰り返していう(←結局何を言っ
ているのか分からない)。

※*និយាយសាំញ៉ាំ* ぐどくと話す(=分か
りやすく話さない)。

※*និយាយស្អាត* ①話に割り込む。話をさえぎっ
て話す。②予告する。

※*ဒိယာယ*・*ရွာပုံ*・*ရွာ*・*မိဒ*・*တဒ* 互いに話が通じない。

※*ဒိယာယ*・*ရွာ* シャベる。口をきく。

※*ဒိယာယ*・*ရွာ*・*ရား*・*ယဇာဒ္ဒ* 時と場所に適切に話す。

※*ဒိယာယ*・*ရွာ*・*ရွာ* 遠回しに言う。かまをかける。水を向ける。

※*ဒိယာယ*・*ရွာ*・*ရွာ* 親しく世間話をする。

※*ဒိယာယ*・*ရွာ*・*ရွာ* (ရွာ) ①しっぽをつかまれない/言葉尻をとられないように話す。②やり込める。相手に話す余地を与えないやり方で話す。

※*ဒိယာယ*・*ရွာ*・*ရွာ* 礼儀正しく話す。

※*ဒိယာယ*・*ရွာ* (相手から情報を引き出すように話す。相手の弱点をつくために話す)。かまをかける。詰問する。

※*ဒိယာယ*・*ရွာ* (怖くて)言葉がすらすら出てこない。

※*ဒိယာယ*・*ရွာ*・*ရွာ* (方言?)つっかえつっかえしゃべる。

※*ဒိယာယ*・*ရွာ*・*ရွာ* もぐもぐ言う。つぶやく。

※*ဒိယာယ*・*ရွာ* 非常にはやく/立て板に水を流すように話す。

※*ဒိယာယ*・*ရွာ*・*ရွာ*・*ရွာ* とてもはやく/流暢に話す。

※*ဒိယာယ*・*ရွာ*・*ရွာ* 取り決めを話す。

※*ဒိယာယ*・*ရွာ*・*ရွာ* 大声でしゃべる。

※*ဒိယာယ*・*ရွာ* ひやかす。

※*ဒိယာယ*・*ရွာ*・*ရွာ* ちょっと馬鹿にして悪口をいう。

※*ဒိယာယ*・*ရွာ*・*ရွာ* 何を言うのか分からなく話す。

※*ဒိယာယ*・*ရွာ*・*ရွာ* 何か別の事に話をそらしてごまかしてしまう。

※*ဒိယာယ*・*ရွာ*・*ရွာ* 大人のくせに、まるで子供のよな話し方をする。

※*ဒိယာယ*・*ရွာ*・*ရွာ* はっきりしない発音で話す。口ごもる。訳の分からないことを言う。

※*ဒိယာယ*・*ရွာ*・*ရွာ* めちゃくちゃなことを言う。

※*ဒိယာယ*・*ရွာ*・*ရွာ* もごもごと舌たらずで言う。

※*ဒိယာယ*・*ရွာ* 言い始める。口を開く(=言う)。

※*ဒိယာယ*・*ရွာ*・*ရွာ* ~と言い始める。口を開いて~と言う。

※*ဒိယာယ*・*ရွာ*・*ရွာ* (大人のくせにまるで子供のよなに)つまらぬことを言う。

※*ဒိယာယ*・*ရွာ*・*ရွာ* ベチャベチャと無駄話をする。ぐるぐる同じことを繰り返して言う。

※*ဒိယာယ*・*ရွာ* 口の中でもごもご言う。

※*ဒိယာယ*・*ရွာ*・*ရွာ* もごもごと話す。話がはっきりしない。

※*ဒိယာယ*・*ရွာ* それはそうと。そう言えば。ところで。あの(ね)。

※*ဒိယာယ*・*ရွာ*・*ရွာ* 話が食い違ふ。

※*ဒိယာယ*・*ရွာ* 悪口を言う。 *ဒိယာယ*・*ရွာ*・*ရွာ* 他人の悪口を言う。

※*ဒိယာယ*・*ရွာ*・*ရွာ* 小声でゆっくり話す。

※*ဒိယာယ*・*ရွာ*・*ရွာ* 大声でまくし立てて自慢する。

※និយាយ. អេច. អុច べらべらと絶えずしゃべる。

※និយាយ. វៃអ. អ 大声でうるさくしゃべる。

※និយាយ. វៃអប. អប 相手に哀れみの気持ちを起こさせるように話す。

※និយាយ. អ៊ូ. មិន. ដឹង. ខ្យល់ (気が狂っていて) 何を言っているのかさっぱり解らない。意味のないことを言う。

※និយាយ. គត. ច្រើន. គត. រដឹម あれこれ話が脈絡なくとぶ。

※និយាយ. គត. បាន. ការ くだらないことをしゃべる。

※និយាយ. គត. សំរេច 何でも言いたいことを全て言う。

※និយាយ. ពូ. ៗ 大きい声で言う。

※និយាយ. ឲ្យ. ខ្លី. ទៅ = បើ. និយាយ. ឲ្យ. ខ្លី. ទៅ. 簡単に言うと。要約すると。

※និយាយ. ឲ្យ. ចំ. ទៅ 要するに。

※និយាយ. ឲ្យ. មាន. រតោល 充分な根拠を示して話す。もっともな理由のある話をする。裏付けがあって話す。

※និយាយ. ឲ្យ. មាន. វត្ត. មាន. រស្មី ちゃんと区切るべきところで区切って話す。

※និយាយ. ឲ្យ. រួច. វត្ត. ពី. មាត់ いかげんなこと/口から出まかせ/言いたい放題を言う。

※និយាយ. ឲ្យ. អស់ 言いたいことをすべて言う。言い尽くす。

※ការ. និយាយ → ត្រាន់. ជា. ការ. និយាយ 言うだけだ (= 実行はしない)。

※ចេះ. និយាយ → កុន. ចេះ. និយាយ = ភាពយន្ត. ចេះ. និយាយ. トーキー映画。

※ជក់. មាត់. និយាយ 夢中になってしゃべる。

※ជាប់. និយាយ (電話が) 話し中。

※ច្រើន. មាត់. និយាយ 言い勝とうと一生懸命になって話す。

※របៀប. និយាយ 話し方。話す様子。話しぶり。口のきき方。

※រឿន. និយាយ (幼児が) たどたどしく話す。

※លើក. យក. មក. និយាយ (テーマとして) 取り上げる。

※សិទ្ធិ. និយាយ 言論の自由の権利。

※សំឡេង. និយាយ ①イントネーション。②話し声。

និយុត្តិការ [ni'yutte'ka:] ({<p. niyuttaka? }) (名) 俸給。

និយោជក [ni'yò:c'wə'] (p. niyoja < niyojeti + ka) (名) 雇用者。

និយោជនី [ni'yò:c] (s. niyojana) (名) 使用。雇用。

※ប័ណ្ណ. និយោជនី 出港許可書(?)。

និយោជិត [ni'yò:c'wət] (s. niyojita) (名) (雇われて働いている人)。雇われ人。被雇用者。従業員。

និយោជិតា [ni'yò:'ci'ta:] (s. niyojitā < niyojita)。(និយោជិត 的女性形)。

និយ្យានិកធម៌ [nēiyi'āni'ka't'wə] (p. niyānika + s. dharma) (名) 人々を救済する教え。

និរត្តណ [ni'rèə'kun] (s. nir + guṇa) (ok. 人名) = និគ័ណ = នេរត្តណ。(形) ①恩知らずの。忘恩の。②役に立たない。

និរណត្រ [ni'rèə'ne:t] (s. nirnetṛ) = និរណត្រ。(名) 裁判官。裁判長。

និរតិ [ni'rèə'dəi, nirdəi] (s. nirṭi) (ok.
nirṭiya, nairṭiya, nairṭiya, nairṭiya) (名)
西南 (→ អន្តទិស)。

※ ទិស・និរតិ 西南。西南方。

និរទក្ខ [ni'rèə'tuk, nirtuk] (s. nir+p.
dukkha) = និរទក្ខ = រទក្ខ (形) 苦しみの
ない。

និរទក្ខភយា [ni'rèə'tukk'p'èə'yiə] (s. nir+p.
dukkha+bhaya) (形) 苦しみの全くない。

និរទេស [ni'rèə'tè:h, nir-] (s. nir+deśa)
= និរទេស (名) 国外追放。(動) 国外に追
放する。

※ និរទេស・ខ្លួន・ចេញពី ~ ~ を出る。~ から
逃れる。

※ រដ្ឋ・និរទេស 国外に追放する。

និរទេសក [ni'rèə'tè:h, nir-] (s. nir+deśa
+ka) (形) 追放された。流刑にされた。

និរទេសកជន [ni'rèə'tè'sa'ka'c'ò:n] (s. nir+p.
deśa+ka+jana) (名) 国外へ追放された人。

និរទាស [ni'rèə'tò:h, nir-] (s. nir+doṣa)
= និរទាស (形) ①無罪の。②あどけない。
罪のない(顔)。

និរទាសជន [ni'rèə'tò'sa'c'ò:n] (s. nir+p.
doṣa+jana) (名) ①無罪の人。②無害の人。

និរន័យ [ni'rèə'nèi, nir-] (s. nir+naya)
(名) 評決。決定。

និរន្តរ [ni'rɔn, -rɔndɔ:] (ps. nir+antara)
= និរន្តរ (形) 未来にずっと続く。永久/
永遠の。連続的な。

※ ជា・និរន្តរ 常に。いつも。永久に。

និរន្តរ [ni'rɔn] = និរន្តរ

និរន្តរភាព [ni'rɔnta'ra'p'i'əp] (ps. nir+p.
antara+bhāva) (名) ①連続。連続性。②永
続。永遠。不滅。

និរន្តរាយ [ni'rɔnta'rai] (ps. nir+antarāya)
(形) 安全な。危険のない。(名) 安全。

※ និរន្តរាយ・ឯកត្តភត 個人の安全 (=不当に
逮捕/拘束されない権利。基本的人権のひとつ)。

※ វិទ្យុក្រវាត់・និរន្តរាយ ①お守りのベルト。
②安全ベルト。

និរុច្ចរេស [ni'rèə'prəvè:h] (s. nir+praveśa)
(名) 出国。移住。

និរុច្ចរេសក [ni'rèə'prəvè:h] (s. nir+p.
praveśaka) (名) 出国者。移住者。

និរុច្ចរេសនី [ni'rèə'prəvè:h] (s. nir+p.
praveśana) (名) 出国。移住。亡命。

និរុច្ចរេសន្ត [ni'rèə'prəvè'sɔn] (s. nir+p.
praveśanta) (名) 出国者。移住者。

និរុច្ចរេសនី [ni'rèə'prəvè'sante'] (s. nir+p.
praveśanti < praveśanta)。(និរុច្ចរេសន្ត
の女性形)。

និរផល [ni'rèə'p'ɔl] (s. nir+phala) (刑) 不
毛の。

និរពាន [ni'rèə'pi'ən] = និរវាណ

និរភ័យ [ni'rèə'p'èi, nir-] (s. nir+bhaya)
= និភ័យ = និវ័យ = រន្តរភ័យ (形) ①恐れな
い。②安全な。

និរមត៌ក [ni'rèə'mò'rèə'də'] (s. nir+mṛtaka)
(名) 遺産相続権喪失者。

និរមិត [ni'rèə'mut] (s. nirmita) = និមិត្ត

និវ័យ [ni'rèi] (ps. niraya) (ok.) = និវ័រ

(名) (地獄).

နိរဝါណ [ni'rèə'vi:ən] (s. nirvāṇa) =

နိရိတေ. = နိရိတေ.

နိရိတေက [ni'rèə'saok, nir-] (s. nir + śoka)

(形) 静かな.

နိရိကာရ [ni'ri:kə:] (s. nirākaraṇa) (名)

廢止. 撤廢. 削除.

※နိရိကာရ. နိရိတေ. ဝိညာဉ် 法律で明示されている廢止.

※နိရိကာရ. နိရိတေ. ဝိညာဉ် ဓာတ (法律の) 暗黙の廢止/修正 (=新しい規定ができた場合, その規定に合わない古い法律の規定は明言がなくとも廢止/修正されること).

နိရိကာရ [ni'ri:kə:] (s. nir + ākara) (動)

(法律を) 廢止する.

နိရိကာရီ [ni'ri:kərat] (s. nir + ākṛti) (名)

(法律の) 廢止.

နိရိယ [ni'ri:yə] (s. nirāsa) (動) ①別れる.

離れる. 去る. (亡命や追放で) 国外に出る.

流浪する. ②希望がなくなる. 絶望する. (名)

絶望.

※နိရိယ. နိရိယ 遠くに別れる (←再会の希望はない).

နိရုတ္တိ [ni'rutte'] (p. nirutti) (名) ①語源学.

②(ヴェーダ学のひとつ).

နိရုတ္တိပဿိယဗျူဟာ [ni'rutte'pa'de'samp'i'ti:ə]

(p. nirutti + paṭisambhidā) (名) 多くの語に

精通していること. 詞無礙解. (→ပဿိယဗျူဟာ

「無礙解」).

နိရုတ္တိဗျူဟာ [ni'rutte'vi'tu:] (p. nirutti + vidū)

(名) ①文献学者. ②語源学者. ③文法家 (←

昔の).

နိရုတ္တိဗျူဟာ [ni'rutte'sa:h] (p. nirutti + s.

śāstra) (名) ①文献学. ②語源学. ③(昔の) 文法学.

နိရုတ္တိကောသလ [ni'ru'tèə'ka'konta'rèə'] (p. nir

+ udaka + kantāra) (名) 水が無い故の難路

(→ကောသလ 「危険や苦しみの多い道. 難路」).

နိရုတ္တိဗျူဟာ [ni'ru'tèə'ka'ba'ya:h] (p. ni +

rudaka + pāyāsa) (名) 水気のないဗျူဟာ

(←粥ではなく飯のようにになっている). (名)

→ဗျူဟာ.

နိရိယ [ni'rèi] = နိရိယ.

နိရိယ [ni'rò:t] (ps. nirodha) (名) ①息を

止めること (=阿羅漢の休息法). ②死. 入滅.

③=နိရိယဗျူဟာ.

နိရိယဗျူဟာ [ni'rò't'èə'sac] (p. nirodha +

sacca) (名) = နိရိယ. 滅諦 (=無常の世を

超越し執着を断つことにより苦を滅し悟りの世

界が得られるという真理. →ဗြဟ္မာရိယဗျူဟာ

「四聖諦」).

နိရိယ [nirp'èi] = နိရိယ.

နိလ [nui] (ps. nīla) (ok.) = နိလ. (名)

サファイア. (形) 青い.

※နိလ. နိလီ (植) ヒガンバナ科ハマオモト属

ハマオモト, Crinum asiaticum (H).

※နိလ. နိလ 真っ黒な. 真っ黒で美しい(目).

※နိလ. နိလ 青い.

※နိလ. နိလ →နိလ. နိလီ. နိလ すっかり

なくなる.

နိလီယ [ni'lei] (ps. nilaya?) (名) ①棚. ②

前歴. 前科. (?).

និលវត្តន៍ [ni'leə'vət] (p. nila+ratana). =

និលវត្ត.

និលវត្ត [ni'leə'vət] (s. nila+ratna) (名)

=និលវត្តន៍. サファイア.

និលលោហិត [ni'leə'lò'hət] (ps. nila+lohita)

(名) 静脈血.

និវតារ [ni'veə'ta:] (?) (名) 魂が肉体から

遊離すること.

និវត្ត [ni'vət] (p. nivatta) (動) ①(王) 帰

る. ②引退する. (形) 熱帯の.

※ចក្រភាគ. និវត្ត 台風. ハリケーン.

※អាកាសធាតុ. និវត្ត 熱帯性気候.

និវត្តកម្ម [ni'vətta'kam] (p. nivatta+kamma)

(名) 熱帯向け加工処理.

និវត្តជន [ni'vətta'c'vən] (p. nivatta+jana)

(名) 引退/定年退職/退役した人.

និវត្តន៍ [ni'vət] (p. nivattana) (名) ①引退.

定年. 退役. ②帰ること. ③回帰線. ④熱帯.

熱帯地方.

※ចល. និវត្តន៍ 引退する.

※ដំណាំ. និវត្តន៍ 熱帯作物.

※ប្រាក់. វិទ. និវត្តន៍ 毎月支払われる年金.

និវត្តនាការ [ni'vətta'na'ka:] (p. nivattana +

ākāra) (名) 帰ること.

និវត្តភាព [ni'vətta'p'i'əp] (p. nivatta +

bhāva) (名) 空虚. 無益.

និវសការណ៍ [ni'veə'sa'ka:] (?) (名) 幻滅

(?).

និវាតភាព [ni'vi'ətə'p'i'əp] (p. nivāta +bhāva)

(名) ①承諾. ②従順.

និវារណដ្ឋាន [ni'vi'ərə'ə'natt'a:n] (p.

nivāraṇa +ṭhāna) (名) ①立ち入り禁止区域.

②隔離病院(?).

និវាស [ni'vi'əh] (ps. nivāsa) (動) 住む.

(名) 住居.

និវាសដ្ឋាន [ni'vi'əsatt'a:n] (p. nivāsa +

ṭhāna). =និវាសដ្ឋាន.

និវាសនដ្ឋាន [ni'vi'əsə'natt'a:n] (p. nivāsana

+ṭhāna). =និវាសដ្ឋាន=និវាសនដ្ឋាន.

និវេទ [ni've:t] (ps. nivedakaからの類推)

(動) 情報を伝える.

និវេទន៍ [ni've:t] (s. nivedana) (ok.) (名)

①標題. ②知らせ. 声明. 宣言. ③概要. 略述.

និវេទនកថា [ni've'tè'ə'nè'ka't'a:] (s.

nivedana+kathā) (名) 通知. 知らせ.

និវេទនប័ណ្ណ [ni've'tè'ə'nè'ə'ban] (s. nivedana

+p. paṇṇa) (名) ①声明. 通知状. ②船舶積

荷目録.

និវេទនិក [ni've'tè'ə'nuik] (s. nivedana+ika)

(名) 情報提供者/伝達者.

និវេទនិកា [ni've'tè'ə'ni'ka:] (s. nivedana+ikā

<ika). (និវេទនិកの女性形).

និវេសន៍ [ni've:h] (p. nivesana, s. nivesāna)

(名) (王) 住居.

និវេសនដ្ឋាន [ni've'sə'natt'a:n] (p. nivesana

+ṭhāna) (名) =និវាសដ្ឋាន=និវាសនដ្ឋាន.

①住所. 居所. ②住居.

និសញ្ញវុធិការ [ni'sappi'əvu't'è'ka:] (p. ni +

sabba +āvudha +kāra) (名) 武装解除.

និសា [ni'sa:] (p. nisā, p. nisā) (名) 夜.

និសាករ [ni'sa'ko:] (s. nisā+kara) (名) 月

(←天体).

និសាថវ [ni'sa:co:] (s. nisā+cara) (名) 夜

に出歩くもの。幽霊。(形) 夜行性の(動物)。

និសាទ [ni'sa:t] = រិសាទ。

និសីថ [ni'sat] (p. nisītha, s. nisītha) =

និសីថ。(名) 真夜中。

និសិន្ទ [ni'sən] (p. nisinna) (形) 定住してい

る。

និសិន្ទភាព [ni'senna'p'i'əp] (p. nisinna+

bhāva) (名) 定住。

និសីថ [ni'səit'a'] = និសីថ。

និសីទនី [ni'sat] = និសីទនី。

និសីទនី: [ni'səitə'o'nə'o'] (p. nisīdana) =

និសីទនី。(名) 僧の座布団。

និសីទនាការ [ni'səitə'o'ni'əka:] (p. nisīdana+

ākāra) (名) 座ること。席に着くこと。

※ រឿងនិសីទនាការ 座る。着席する。

និស័យ [niscāi] (s. niscaya) (名) 確実。

និស្ថាប័ន [ni'st'a'ban] (s. ni+sthāpana) (形)

破壊的な。

និស្ថាបនកម្ម [ni'st'a'pa'na'kam] (s. ni+

sthāpana+p. kamma) (名) 破壊。

និស្ថាបនចិត្ត [ni'st'a'pa'na'cət] (s. ni+

sthāpana+citta) (名) 破壊的性向。

និស្ថាបនា [ni'st'a'pa'na:] (s. ni+sthāpana)

(動) 破壊する。

និស្ថាបនីយ [ni'st'a'pa'ni:] (s. ni+sthāpanīya)

(形) 破壊され得る。

និស្ថាបនីយភាព [ni'st'a'pa'ni'yə'o'p'i'əp] (s.

ni+sthāpanīya+bhāva) (形) 被破壊性。

និស្រយ [ni'srai] (s. nisraya). = និស្រយ。

និស្សកម្ម [nissa'kam] (p. ni+sakamma) (形)

不活発な。(名) 無活動。

និស្សកម្មភាព [nissa'kamma'p'i'əp] (p. ni+

sakamma+bhāva) (名) 無活動。不活発。

និស្សក្ខិយបាចិត្តិយ [nissakki'yə'o'pa'cette'] (p.

nissaggiya+pācittiya) (名) (→បាដិវោក្ខ)。

និស្សន្ទ [nissantə'o'] (p. nissanda) (名) ① 流

れ行くもの。② 枝別れしたもの。

※ ចរន្ត·អគ្គិសនី·និស្សន្ទ 電流の分流。

និស្សន្ទនាម [nissantə'o'ni'əm] (p. nissanda+

nāma) (名) 派生名詞。

និស្សន្ទវត្ថុ [nissantə'o'vətt'o'] (p. nissanda+

vattu) (名) 副産物。

※ ផលិតផល·និស្សន្ទវត្ថុ 副産物。

និស្សយ [nissa'ya'] (p. nissaya) (名) 保護。

និស្ស័យ [nissai] (p. nissaya) (名) =

និស្រយ。① 性格。持って生れた性質。天性。

特性。② 才能。能力。資質。素質。③ (前世か

らの) 縁。④ 気(が合う)。⑤ 信頼。頼り。頼

ることのできる人。⑥ (住むところと食べ物

を与え面倒を見、かつ指導をすること)。(弟

子として住まわせること)。世話。⑦ 確かさ。

確実さ。

※ គ្មាន·និស្ស័យ·នីង·គ្នា 縁がなかった(と思っ
て諦める)。

○ មាន·និស្ស័យ ① 信頼する。② 素質/才能が

ある。មាន·និស្ស័យ·នីង·គ្នា 互いに信頼

し/頼りあう。ក្មេង·នេះ·មាន·និស្ស័យ

この子は素質/才能がある(←偉くなる)。

※ លក្ខណ·និស្ស័យ 習性。

※ សូម·និស្ស័យ 庇護と指導のもとに暮らすこ

とを願う。住み込みの弟子となることを願う。

部屋)。

នីតិការ [ni'te'ka:] (ps. nīti+kāra) (名) 立法。

នីតិកាល [ni'te'ka:l] (ps. nīti+kāla) (名) ① (議員の) 任期。② (議会の) 会期。

នីតិកាសល [ni'te'kaosol] (p. nīti+kosalla) (名) 法律に詳しい人。

នីតិក្រម [ni'te'krəm] (s. nīti+krama) (名) ① 法典。② (法律的) 手続き。手順。③ 裁判 (←法廷における)。審理 (←訴えがあってから終るまで)。នីតិក្រម (ជាលើក) ដំបូង 第1審。

※នីតិក្រមនៃកិច្ចផ្សះផ្សា 仲裁の裁判。

នីតិជន [ni'te'c'ə:n] (ps. nīti+jana) (名) ① 法人。② (届け出の時の証人のように法律上必要とされている人)。立会人。(結婚届けの) 証人。③ 成人。

នីតិគំណាង [ni'te'dəmna:ŋ] (ps. nīti+គំណាង) (名) 法定代理人。

នីតិន័យ [ni'te'nei] (ps. nīti+naya) (名) 法律の意味するところ。

※ជានីតិន័យ 正当/合法的な。

※រដាយនីតិន័យ 法律の意味するところに従って。

នីតិនិពន្ធ [ni'te'ni'p'ə:n] (ps. nīti+nibandha) (名) 法律制定者/起草者。

នីតិនិយម [ni'te'ni'yəm] (ps. nīti+niyama) (名) 法律主義。形式的合法主義。

នីតិបញ្ញត្តិ [ni'te'banjat] (p. nīti+paññatti) (名) ① 立法。② 法律。

※នីតិបញ្ញត្តិជាលាយលក្ខណ៍អក្សរ 文書

化されてある法律。

※នីតិបញ្ញត្តិជាតិ 国の法律。

※អង្គនីតិបញ្ញត្តិ 立法機関。

※អំណាចនីតិបញ្ញត្តិ 立法権。

នីតិបណ្ឌិត [ni'te'bondut] (ps. nīti+paññita) = វេទនិបណ្ឌិត。(名) ① 法学博士。② 法学者。③ 弁護士。

※នីតិបណ្ឌិតខាងបទឧក្រិដ្ឋ 刑法学者。

※វិជ្ជាជីវៈនីតិបណ្ឌិត = វិជ្ជាជីវៈស្នាដៃ

① 弁護士業。② 弁護士業に必要な学問。

នីតិបុគ្គល [ni'te'bokk'ol] (p. nīti+puggala) (名) ① 法律を制定/起草する人。② 法人。

នីតិប្បញ្ញត្តិ [ni'te'banjat] (p. nīti+paññatti) (名) ① 法律による規定。② 立法。

នីតិប្រតិបត្តិ [ni'te'pra'te'bat] (s. nīti+pratapatti) (名) 行政。

※អំណាចនីតិប្រតិបត្តិ 行政権。

នីតិពេទ្យ [ni'te'pè:t] (s. nīti+vaidya) (名) 法医学者。

នីតិភក្តិ [ni'te'p'èakk'dai] (s. nīti+bhakti) (形) 法に対して忠実な。

នីតិភក្តិភាព [ni'te'p'èakk'daip'i'əp] (s. nīti+bhakti+bhava) (名) 法に対する忠誠。

នីតិភាព [ni'te'p'i'əp] (ps. nīti+bhāva) = នីតិភាវៈ。(名) 成年であること。成人年齢に達していること。

※ដល់នូវនីតិភាព 成年に達する。

※បន្តនីតិភាព 成年に達する。

※មាននីតិភាព 成年に達している。

នីតិភាវៈ [ni'te'p'i'avèə'] = នីតិភាព。

នីតិវិធី [ni'te'vi'ti:] (ps. nīti+vidhi) (名) ①

法律的手段/行為。②法的手続き。 **នីតិវិធី**·

វែន·ការ·វែលឆ·គ្នា 離婚する手続き。

※**ចាត់·នីតិវិធី** 法律上の行為/手続きを行う。

នីតិវេជ្ជវិជ្ជា [ni'te'veccèə'vicci'ə] (p. nīti +
vejja + vijjā) (名) = **នីតិវេជ្ជវិទ្យា**。法医学。

នីតិវេជ្ជវិទ្យា [ni'te'veccèə'vityi'ə] (p. nīti +
vejja + s. vidyā) . = **នីតិវេជ្ជវិជ្ជា**。

នីតិសម្បទា [ni'te'sampa'ti'ə] (p. nīti +
sampadā) (名) ①権利を有すること。②法的
能力/資格。法律によって与えられた資格/権
限。③リハビリテーション。④復興。 **គ្មាន·**
នីតិសម្បទា 法律上の能力がない。

※**ឲ្យ·មាន·នីតិសម្បទា·វិញ** 復権させる。

នីតិសាស្ត្រ [ni'te'sa:h] (s. nīti + sāstra) (名)
法学。

※**អ្នក·បរិញ្ញា·ខាង·នីតិសាស្ត្រ** 法学士。

នីត្យានុកូល [ni't'ya'nu'ko:l] (ps. nīti +
anukūla) (形) 合法的な。適法の。法律上正
式な。

※**ការ·អភិបាល·នីត្យានុកូល** 法定管理。

※**ម៉ោង·នីត្យានុកូល** 標準時。

※**វ័យបតិ·នីត្យានុកូល** 法定の婚姻可能最低年
齢。

នីត្យានុកូលកម្ម [ni't'ya'nu'ko:lèə'kam] (s.
nīti + anukūla + p. kamma) (名) 合法化。

នីត្យានុកូលភាព [ni't'ya'nu'ko:lèə'p'i'əp] (s.
nīti + anukūla + bhāva) (名) 合法性。適法性。

និរស [ni'r'əh] (p. nī + rasa) (形) ①味のな
い。②汗気のない。

និរោគ [ni'rò:k] (p. nī + roga) (形) 病気の
ない。健康な。

និល [ni:l] = **និល**。

និលកសិណ [ni'lèə'ka'sən] (p. nīla + kasiṇa)
(名) (→**កសិណ**「三界の煩惱を遠離するた
めの禪観」)。

និវ [niw] (名) カバープレート(?)。

និវរណធម៌ [ni'veə'rèə'na't'əə] (p. nīvaraṇa
+ s. dharma) (名) 蓋 (= 心が善に達するの
を妨げるもの。 **កាមចន្ទ** : 「貪欲蓋」,
ព្យាបាទ : 「瞋恚蓋」, **មិនមិទ្ធា** : 「睡眠蓋」,
ទុទ្ទកកថ : 「掉悔蓋」, **វិចិក្ខា** 「疑法蓋」
の5つがある)。

និហរណ [ni'ha'ran] (p. nīharaṇa) (動) 輸
出する。(名) 輸出。

※**និហរណ·សោហ៊ុយ·ទូ·ទៅ·នីង·បន្ទាប់·**
បន្ទុំ E. F. Ac.

※**អាហរណ·និហរណ** 輸出入。

និហរណកម្ម [ni'ha'ra'na'kam] (p. nīharaṇa +
kamma) (名) 輸出すること。

និហរណភណ្ណ [ni'ha'ra'na'p'əən] (p.
nīharaṇa + bhaṇḍa) (名) 輸出品。

និហារិកាតារាលី [ni'ha'ri'ka'ta'ra'veə'li:] (s.
nīhāra + ika + tāra + valī) (名) 銀河。天の川。

និហារិន [ni'ha'rūn] (p. nīhāra + in) (名) 輸
出者。

និហារិនី [ni'ha'ri'ni:] (p. nīhārinī < nīhārin <
{nīhāra + in}) . (និហារិនの女性形)。

និហារិយ [ni'ha'ri:] (p. nīhāriya < nīharati)
(形) 輸出できる。

នីឡុង [ni'lon] (f. nylon) (名) ナイロン。

និ. សោ. ប. [ni: sao bo:] (名) =
និហរណ·សោហ៊ុយ·ទូ·ទៅ·នីង·បន្ទាប់·

ဗဒ္ဒိ E. F. Ac.

ဒီက [nuik] (動) ①思う。②(～のことを) 想
う。～が懐かしい。恋する。③(怒り/嬉しさ
を) 感じる。～の気持ちを持つ。～しだす。④
思い出そうとする。 ဒီက·တီ·ဂျိမ်·ဂိမ် 昔
の事を想う/偲ぶ。追憶する。

※ဒီက·ခိမ် 怒りを感じる。

※ဒီက·ခိမ်·မုဒ·၅ 少し腹が立つ。

※ဒီက·ပျီဏ္ဍ ①思いつく。②思い出す。

ဒီက·မိမ်·ပျီဏ္ဍ ①思い出せない。②思い付
かない。

※ဒီက·ပျီဏ္ဍ·မိမ်·မိမ်·ခါ (言葉通りには
「お祖父さんお祖母さんを思い出す」であるが、
美味しいものを食べた時に言う句)。

※ဒီက·ပျီဏ္ဍ·ပုဇ·၅ 少しづつ思い出す。

※ဒီက·ပျီဏ္ဍ·ပြေတေဇ·ပြေတိလ 思い付く。
မ္ဗေ·ခါမ·ဒီက·ပျီဏ္ဍ·ပြေတေဇ·ပြေတိလ
ほんの思い付きです。

※ဒီက·ဇမ်~ ~したいと思う。

※ဒီက·ဇမ်·ဓာမ်·မုဒ·၅ ちょっぴり欲しい気
がする。

※ဒီက·ဇမ်·မမိဗ·၅ 欲しいような気がする。
欲しいとちょっと思う。

※ဒီက·မိမ်~ ①～の事を思う。②～に思い至
る。～を思いつく/思い出す。 မက·ဒီက·
မိမ်·ဓာမ်·မိမ်·မိမ် 彼の約束の
言葉を思い出す。

※ဒီက·ပြေက·မာ 嬉しさを感じる。嬉しく思う。

※ဒီက·ပြေမာဏ 推測する。

※ဒီက·မိမ် ホームシックにかかる。家を憶う。

※ဒီက·ပြေဇ ちらっと思う。ふと思いつく。

※ဒီက·ပြေဇ·မာ·မိမ် 胸騒ぎがする。

※ဒီက·ကုက ふと思いつく。ひらめく。

※ဒီက·ကုက·ကုဇ はっと気がつく。

※ဒီက·မိမ် いつもあれこれと想像する/頭か
ら離れない/思い出す。気がかりですぐ心が～
へ向かう。

※ဒီက·မိမ် 怪しいと思う。疑う。

※ဒီက·ပြေဏ္ဍ 思い悩む。

※ဒီက·ကုက·ဓာမ် (適当な) 言葉を探す。

※ဒီက·ကုက·မိမ် 良心のとがめを感じる。遠慮した
くなる。 မိမ်·ဒီက·ကုက·မိမ် 思いやり/テリ
カシーのない。

※ဒီက·ကုက 懐かしく思い出す/想う。

△～မာ·မိမ်·ဒီက·ကုက 懐かしい～。

※ဒီက·ပြေဇ 残念に思う。後悔する。悔いる。

※ဒီက·ပြေဇ·မာ~ ~と想像する/推測する。

△မိမ်·ဒီက·ပြေဇ·မာ~ ~とは想像もしなかつ
た。

※ဒီက·ပြေဇ 懐かしく思い出す。 ဒီက·
ပြေဇ 懐かしく思い出す。 ဒီက·
ပြေဇ·ပြေဇ·ပြေဇ·ပြေဇ 子供
の頃が懐かしい。

※ဒီက·ပြေဇ ホームシックにかかる。郷愁を感
じる。

※ဒီက·ပြေဇ·မိမ်·မိမ်·မိမ် 思い出すと腹が立
つ。

※ဒီက·မိမ် 大変素晴らしいと思う。

※မက·ဒီက ふと思いつく。

※ကုက·ဒီက はっと/ふと考えつく。

※ကုက·ဒီက 思い出そうとする。

※ကုက·ဒီက 想う。

ဒီမ် [nuw] (ဒီမ်とဒီမ်とは正書法上混同される

巻かれる。

※**ជា・នឹង・គ្នា** 仲直り/和解する。

※**ជាប់** 体についている。

※**ជោះ** 危険をおかす。
→**យក** ពន្លឺ មាន ទៅ ជោះ ជោះ ជោះ ជោះ ជោះ 危険をおかす。

※**ទឹក** 流れない水、よどみ。

※**នឿយ** 強情に行こうとしない。

※**ប្រមាណ** 自分の力量の程を知らず
に過大な仕事を引き受ける。

※**ជើង** 猫に懸節を預ける (= カラスに卵
を預ける。卵はカラスの好物)。

※**ជ្រក** 給料の固定給分。

※**មាន** 携帯する。

※**ម្នាក់** 1対1で、2人きりで。

※**ស្មើ** ほとんど～せん
ばかりの。

※**ស្រប** 平均台。

※**ហៀប** ようにしている。

※**អាល** 急に/今すぐ～する。

នឹម [num] (名) ①くびき。② (cf. ok. dnem, dnem, dnyam)。(車につなぐべき牛/水牛の) 1対。

※**កាំ** 車のくびきの両端?)。

នឹង [nuŋ] (代) それ(←すでにわかっていることを指す)。

នយ [nui] (名) (釣の。人をだます) 餌。

※**នយ** 疑似餌。

※**ដាក់** 餌をしかける。餌でさそう。

※**បាច** 餌を撒く。

※**បិទ** 釣り針に餌を付ける。

※**ស៊ី** ①(魚が) 餌を食う。②賄賂を受け取る。

នុ៎ [nuh] (代) あれ。あの。(←遠くにあるものを指す)。

នុ៎ [nuh] (代) それ。あれ。これが終ってからあれをやる。

នុ៎ あれ。あそこにあるあれ。

នុ៎ あそこ(←遠くの)。

※**អស់** = **អស់** それら全て。

នួន [nu:n] (p. nūna) (副) 多分。恐らく。

នូវ [nəw] (ok. nu, nuv, nū) (前) ①(動詞の目的語を明示し強調する)。

②(古) = នឹង。 所有権を譲渡する。

同時に義務を解消する。 子であると認める/ 認知する。

ビザに記された日。 成年に達する。

民衆の意志を反映する。 死ぬ。

～に従って(行動する)。

នូ [nu'o] (エ) → **នូ** 。

នូត [nu'ot] (エ) (t. នូត : nuat) → **នូត** 。

នូត 。

នូន [nu'on] (t. នូន : nuan) (形) ①美しい。

る板のつなぎ目)。②(舟のへ先からともへ流れる板のつなぎ目に張った板)。

※*បិទនេត្រី* 舟板の間隙に詰め物をする。

※*មាត់នេត្រី* = *នេត្រី*。(板壁など板と板との合わせ目/継ぎ目)。

នេក្កមៈ [ne'kk'amməə'] (p. nekkhamma)
(名) 出家すること(→*ទសបារមី*「十波羅蜜」)。

នេក្កម្មនិសំសកថា [ne'kk'ammī'oni'saŋsa'ka't'a:]
(p. nekkhamma + ānisaṃsa + kathā) (名) 僧が情欲から脱する方法についての話(→*អនុបុព្វកថា*)。

នេតិបណ្ឌិត [nè'te'bonduɪt] = *នីតិបណ្ឌិត*。

នេត្ត [nè:t] (p. netta) = *នេត្រិ*。

នេត្តជល [nè'tta'c'òl] (p. netta + jala) (名) 涙。

នេត្រ [nè:t] (s. netra) (名) = *នេត្ត*。(王) 目。

※*ជលនេត្រ* = *ជលន័យន៍*。(王) 涙。

※*ទឹកនេត្រ* 涙。

※*ពាននេត្រ* 千の眼(=インドラ神)。

○*ព្រះនេត្រ* (王) 目。

△*ទតព្រះនេត្រ* → *ទ្រង់ទតព្រះនេត្រ*
= *ទ្រង់ទត*。(王) 見る。

△*ទំនតព្រះនេត្រ* (王) 見ること。

△*បើកព្រះនេត្រ* (仏像などの) 開眼をする。

△*ស្នូនព្រះនេត្រ* (王) 眼鏡。

※*ព្រះនេត្រព្រះ* (バタンバン州の郡名)。

នេត្រភោល [nè'tra'kò:l] (s. netra + gola)
(名) 眼球。

នេត្រា [nè'tra:] (s. netrā < netra) (名)

(王) 両眼。

※*ទឹកនេត្រា* 涙。

នេត្រាទស្សន៍ [nè'tra't'òh] (s. netrā < netra
+ p. dassana) (名) 眺め。眺望。展望。

នេន [nè:n] (t. នេន : ne:n < p. sāmaṇera)
(名) 未成年僧(←20才以下)。

※*នេនព្រាង* = *សាមណេរព្រាង* =

សមណុទេស = *ស្រមណុទេស*。成年近くの未成年僧。

※*បួសនេន* = *បួសសាមណេរ*。出家して
*នេន*になる。未成年の人が出家する(=未成年僧になる)。

※*លោកនេន* (*នេន*に対する尊称)。

នេមិរាជ [nè'mi'ri'əc] (p. nemi + rāja) (名)
(十大ジャータカの中のひとつ)。

នេរគុណ [nè'rèə'kun] = *និរគុណ*。

នេរទុក្ខ [nè'rèə'tuk] = *និរទុក្ខ*。

នេរគ័យ [nè'rèə'p'èi] = *និរគ័យ*。

នេរុ [nè'ru'] (p. neru) (名) = *នេរុរាជ*。須弥山。

នេរុរាជ [nè'ru'ri'əc] (p. neru + rāja) =
នេរុ。

នេល [nè:l] (p. nela) (形) 無罪の。

នេលភាព [nè'lèə'p'i'əp] (p. nela + bhāva)
(名) 無罪。

នេវសញ្ញានាសញ្ញាយតនៈ

[nè'vèə'saŋŋa'na'saŋŋa'ya'ta'na'] (p.

nevasañña + nāsañña + āyatana) (名) 非想非
非想処(=有頂天。→*អរុបភព*「無色界」)。

នេសជ្ជកន្លឹះ [nè'sacci'kaŋkèə'] (p. nesajjika)

+aṅga) (名) 寝ずに座るか立つかしていること (= 頭陀行「頭陀行」の第13)。

វេសាទ [nè'sa:t] (p. nesāda) = និសាទ.

(動) ①漁をする。魚をとる。②(稀) 獵をする。(名) ①漁師。②(稀) 獵師。

※វេសាទ・ត្រី = អ្នកវេសាទ・ត្រី. 漁師。

※វេសាទ・ពិន័រ្ទ → នាវាវេសាទ・ពិន័រ្ទ 捕鯨船。

※ខណៈវេសាទ 漁業区域。漁区。

※បច្ចេកវិជ្ជាវេសាទ 漁業技術。

※របរវេសាទ 漁業。

※វិជ្ជាវេសាទ 漁法。

※សមាគមវេសាទ 漁業組合。

※ទួត្រីវេសាទ 漁場。

វេសាទកម្ម [nè'sa:tə'o'kam] (p. nesāda + kamma) (名) 漁業。

វេសាទសាស្ត្រ [nè'sa:tə'o'sa:h] (p. nesāda + s. śāstra) (名) 漁法。

វេសាទារក្ស [nè'sa:ti'rə'o'] (p. nesāda + s. āraḥ) (名) 漁区看視人。

វេសាទបករណ៍ [nè'sa:tu'pa'ko:] (p. nesāda + upakaraṇa) (名) 漁具。

វេសាទ: [nih] (ok. neḥ, neḥh) (代名) ①これ。この。②ここ。③これ!。はい!。(←物を渡す時)。លោក~វេសាទ: この~さん。

មួយវេសាទវេសាទ: この1時間。ខ្ញុំវេសាទ: この私。

※កន្លែងវេសាទ: ここ。

※ករណីវេសាទ: → ករណីករណីវេសាទ: この場合に。

※ការវេសាទ: このこと/仕事/件。

※ក្រោមវេសាទ: → ដួចគេវេសាទ: 以下の通り。

= ដួចគេវេសាទ: 以下の通り。

※ក្រោយវេសាទ: これ以後。

※ខណៈវេសាទ: 今。この瞬間。

※ទិសវេសាទ: こちら。こちら側。

※ទិសម្សិវេសាទ: 今度の。次の(月曜日)。

※ខែវេសាទ: 今月。

※ទាតវេសាទ: → ដល់ទាតវេសាទ: こんなにまでも/ひどく。

※គេវេសាទ: ①あれを避け、これを避けする。②回りくどい。

※ត្រាវេសាទ: 今回。この時。

※នាវាវេសាទ: まもなく。近いうちに。

※ឆ្នាំវេសាទ: 今年。

※ជានិវេសាទ: この世。現世。

※ជានិវេសាទ: 現代。

※ជិតៗវេសាទ: ①この近くに。②間もなく。もうすぐ。

※ជិតវេសាទ: この近くの。

※ជិតៗវេសាទ: 近いうちに。

※ដូចវេសាទ: ①このような。②故に。それだから。

※ត្រង់វេសាទ: 丁度/まさにここ。

※ត្រង់វេសាទ: ត្រង់វេសាទ: あちこち。

※ត្រង់វេសាទ: បន្តិចត្រង់វេសាទ: បន្តិច あちこち(話がとぶ。見る)。

※ត្រឹមវេសាទ: → និយាយមកដល់ត្រឹមវេសាទ: ここまで話す。

※ថ្ងៃវេសាទ: 今日。

※ថ្ងៃវេសាទ: ថ្ងៃវេសាទ 明日明日にも。今日か明日に。

※ថ្មីៗវេសាទ: 最近。今まで。(←សព្វថ្ងៃの)

方が長い時間).

※^{၅၂}ရက် (၅) . က်း : တ်း တ်း .

※^{၅၃}ဆိုင် (၅) . က်း : တ်း တ်း .

※^{၅၄}ဆိုင် : တ်း .

※^{၅၅}ဆိုင်ဆိုင် : တ်း တ်း .

ဆိုင်ဆိုင် : တ်း တ်း (တ်း တ်း တ်း တ်း
တ်း တ်း .)

※^{၅၆}ဆိုင် : တ်း တ်း .

※^{၅၇}ဆိုင် : တ်း တ်း .

※^{၅၈}ဆိုင် : တ်း တ်း .

※^{၅၉}ဆိုင် : တ်း တ်း .

※^{၆၀}ဆိုင် : တ်း တ်း .

※^{၆၁}ဆိုင် : တ်း တ်း .

※^{၆၂}ဆိုင် : တ်း တ်း .

※^{၆၃}ဆိုင် : တ်း တ်း .

※^{၆၄}ဆိုင် : တ်း တ်း . (တ်း တ်း .)

※^{၆၅}ဆိုင် : တ်း တ်း .

※^{၆၆}ဆိုင် : တ်း တ်း . ① တ်း (← တ်း / တ်း တ်း တ်း .) . ②
တ်း (← တ်း တ်း တ်း .) .

※^{၆၇}ဆိုင် (၅) . က်း : တ်း တ်း .

※^{၆၈}ဆိုင် : တ်း တ်း .

※^{၆၉}ဆိုင် : တ်း တ်း .

※^{၇၀}ဆိုင် : တ်း တ်း .

※^{၇၁}ဆိုင် : တ်း တ်း .

※^{၇၂}ဆိုင် : တ်း တ်း . = တ်း တ်း တ်း တ်း . တ်း
တ်း တ်း .

※^{၇၃}ဆိုင် : တ်း တ်း .

※^{၇၄}ဆိုင် : တ်း တ်း .

※^{၇၅}ဆိုင် : တ်း တ်း .

※^{၇၆}ဆိုင် : တ်း တ်း .

※^{၇၇}ဆိုင် : တ်း .

※^{၇၈}ဆိုင် : တ်း တ်း . တ်း တ်း တ်း .
တ်း တ်း တ်း .

※^{၇၉}ဆိုင် : တ်း တ်း .

※^{၈၀}ဆိုင် : တ်း တ်း .

※^{၈၁}ဆိုင် : တ်း တ်း .

※^{၈၂}ဆိုင် : တ်း တ်း .

※^{၈၃}ဆိုင် : တ်း တ်း .

※^{၈၄}ဆိုင် : တ်း တ်း . ① တ်း တ်း . ② တ်း တ်း .

③ တ်း တ်း .

※^{၈၅}ဆိုင် : တ်း တ်း . တ်း တ်း တ်း တ်း (တ်း
တ်း တ်း တ်း .) .

※^{၈၆}ဆိုင် : တ်း တ်း .

※^{၈၇}ဆိုင် : တ်း တ်း . တ်း တ်း . တ်း တ်း
တ်း .

※^{၈၈}ဆိုင် : တ်း တ်း . ① တ်း တ်း တ်း . ② တ်း
တ်း တ်း တ်း .

※^{၈၉}ဆိုင် : တ်း တ်း .

※^{၉၀}ဆိုင် : တ်း တ်း . = တ်း တ်း တ်း . တ်း
တ်း တ်း .

※^{၉၁}ဆိုင် : တ်း တ်း .

※^{၉၂}ဆိုင် : တ်း တ်း .

※^{၉၃}ဆိုင် : တ်း တ်း .

※^{၉၄}ဆိုင် : တ်း တ်း . တ်း တ်း တ်း .

†^{၉၅}ဆိုင် [nè:] = တ်း . (တ်း) ① တ်း (တ်း တ်း တ်း

တ်း) . တ်း (တ်း တ်း) . ② (တ်း တ်း) .

တ်း . ③ (တ်း တ်း) . တ်း . တ်း .

†^{၉၆}ဆိုင် [nè:] = တ်း .

†^{၉၇}ဆိုင် [nè:] = တ်း .

†^{၉၈}ဆိုင် [nè:k] (တ်း) တ်း တ်း . (တ်း) → တ်း တ်း .

†^{၉၉}ဆိုင် [nè:p] (cf. တ်း . တ်း : တ်း : ပ) (တ်း) တ်း

近くの。(動)間にはさむ。

※**វិនិច្ឆ័យ** ①とても親しい。いつもくっついて
ている。いつも傍にいて親しくしている。②寄
り添っている。抱擁する。③密接/隣接する。

※**វិអបវិនិច្ឆ័យ** くっつけておく。

វិនិច្ឆ័យ [nè:l nò:l] (形) だらしのない。
行儀の悪い。

វិន [nèi] (ok, ni, nī, nai) (前) (របស់より
書き言葉的)。(壁)の(飾り)。(兄)の
(魂)。(文末)①(～だ)よ。②(詩の
stanzaの終りに口調を整えるために使う。無意
味)。ស្ថានភាពវិនកំរិត មានគ្រោះថ្នាក់
事故現場の状況/様子。កម្រិតវិន
ការខូចខាត 被害の程度。ដំឡើងវិន
ការចិញ្ចឹមជីវិត 生活費。សេរីភាព
វិនការបញ្ចេញយោបល់ 言論の自由。
ប្រភពវិនចរន្តអគ្គិសនី 電源。

※**វិនាវិន** それだよ。

※**សមាគមអន្តរជាតិវិនកម្មករ** 国際労働者
同盟。

※**ទ្រើយវិន** = **ទ្រើយហោង** = **ទ្រើយ**。

វិនាប [nò:p] (名) = **ផ្កាវិនាប**。つぼみ。
(形) つぼみの。

វិនាម [nò:m] (名) 小便。(動) 小便する。

វិនាមដាក់ទោ 小便をスポンにもらす。

※**វិនាមខ្លះ** → **រោគវិនាមខ្លះ** 膿尿症。

※**វិនាមច្រើន** → **រោគវិនាមច្រើន** 多尿
症。

※**វិនាមឈាម** 血尿。

※**វិនាមយប់** 寝小便する。

※**កន្លោះវិនាម** 小便壺(←夜間使用するため

に家の中に置いておく)。

※**ក្រពះវិនាម** 膀胱。

※**ជុះវិនាម** 小便をする。

※**ឈរវិនាម** 尿意をもよおす。

※**ដេកវិនាម** 寝小便する。

※**ដំរង់វិនាម** = **ដំរង់ទឹកវិនាម** = **ដំរង់
មូត្រ**。腎臓。

※**ថ្នាំវិនាម** 利尿剤。

※**ទល់វិនាម** 尿が出ない。

※**ទាស់វិនាម** 尿が出ない。

※**ទឹកវិនាម** 尿。(ទឹកវិនាម+～は見出し語
ទឹកの中を見よ)。

※**ទ្វារវិនាម** 尿道口。

※**បង្គន់វិនាម** ①小便器。②小便所。

※**បង្គុំវិនាម** (下品) 小便をする。

※**ល្មើកវិនាម** = **ល្មើកទឹកវិនាម** = **ថង់
មូត្រ** = **មុត្តាស័យ** = **មូត្រាស័យ**。膀胱。

※**រមាត់វិនាម** 小便でいきむ。

※**រាកវិនាម** = **រាកមូត្រ**。小便をもらす(←
恐ろしくてのも寝ていてのも可)。

វិនារី [nò:ri:] = **ល្អិត**。

វិនាះ [nuh] (ok, noh, noh, nohh) (指示詞)

①(話し手の領域の外にあるもの/所)。それ。

あれ。そこ。あそこ。②(聞き手に既知のも

の)。(注意。名詞の修飾語句は指示詞の後に

はこれない。従って、指示詞は修飾語句の終り

を示す機能を果たすことになる。また、②の用

法は、たとえば英語の定冠詞のような、いわば

定名詞を作る機能を果たしている)。**វិនាះ**

ត្រូវម្យ៉ាងហើយ それも一理ある。

※**វិនាះវិន** それだよ。

る)。(この国)では(いつも暑い)。(舟の上)どこで(寝ている)。(この椅子)に(座れ)。
 នៅដុំទីទៃគ្នា それぞれ別の家に住む。
 នៅដិតដៃ 手元にある。
 នៅឈរស្ងៀម 黙って立っている。
 នៅមេម៉ាយ 未亡人である。
 នៅអង្គុយ 座って泣いている。
 នៅចាំ 覚えている。
 នៅជិតនេះ 近く。
 នៅពីរបីថ្ងៃនេះ 2, 3日うちに。
 ※នៅភក 沢山たまっている。កិច្ចការ 仕事。
 នៅភក 沢山たまっている仕事。
 ※នៅកណ្តាល ①真ん中にある。②途中である。
 ※នៅកណ្តាលផ្លូវ 途中で。
 ※នៅកណ្តាលវាល ①あらわな。むき出し / 丸見えの。②人前 / 公衆の面前で。③戸外にいる。
 ※នៅកន្លែង →ស្លាប់នៅកន្លែង 現場で即死する。
 ※នៅកន្លែងនេះ ①ここにいる。②ここで。
 នៅកន្លែងនេះដុះស្លឹម ずっとここにいる。ここで根が生えている。
 ※នៅកន្លែងនោះ ①そこにいる。②そこで。
 អ្នករស់នៅកន្លែងនោះ 現地 / 地元の人。
 ※នៅភ័យ 安楽 / 元気に暮らす。នៅភ័យ 仲よく暮らす。
 ※នៅកំដរ 付き添う。
 ※នៅក្តី 寺に住む (←僧にいろいろ教えてもらうため)。
 ※នៅក្នុង ①～において。②～に属する。

ខ្លះឈ្មោះខ្ញុំនៅក្នុងបញ្ជី 名簿に私の名前がない。
 ជាមិត្តរកគ្នានៅក្នុងលោក 此世で求めても得られない友人だ。
 ស្ថានភាពដែលខ្លះមិត្តនៅក្នុងគ្រួសារ 家庭内における地位。
 នៅក្នុងក្រុមនោះ 其の団体に属する。
 ※នៅក្នុងកណ្តាប់ដៃ 手中 / 掌中 / 掌握下にある。
 ※នៅក្នុងជុំក្នុង 属する。
 ※នៅក្នុងនីតិកម្ម 管轄に属する。
 ※នៅក្នុងបន្ទប់របស់～ = នៅលើបន្ទប់របស់～ 其の責任の中にある。其の世話になっている。
 ※នៅក្នុងបន្ទា ដួចគ្រឡាច 心が苦しい。
 ※នៅក្នុងសមត្ថកម្ម 其の管轄に属する。
 ※នៅក្នុងអន្ទាក់ (占) 生きて / 存在している。
 ※នៅក្នុងឧបការគុណ → រស់នៅក្នុងឧបការគុណរបស់គេ 他人の世話になって暮らす。
 ※នៅក្នុងឱវាទ = នៅក្រោមឱវាទ 保護の下にある。
 ※នៅក្មេង 未だ若い / 幼い。
 ※នៅក្រោមការគ្រប់គ្រង 其の管理下にある。
 ※នៅក្រោមខ្យល់ 風下にいる。
 ※នៅក្រោមគេ ①下位にある。②不利だ。
 ※នៅក្រោមដី 地中 / 地下に。
 ※នៅក្រោមអានុភាព 其の影響下にある。
 ※នៅក្រោមអំណាច 其に隷属する。～

の支配下にある。

※*នេវ.ក្រោម.ឱវាទ* = *នេវ.កង.ឱវាទ*.

※*នេវ.ក្រៅ.អនាគ* (占) 死んでいる。存在していない。

※*នេវ.ទឹ* → *ពត់.លើ.ទាន់.នេវ.ទឹ* 鉄は熱いうちに打て (←子供をしつける時)。

※*នេវ.គ្រា.ដដែល.នោះ* それと同時に。一方。

※*នេវ.ចង.ច្រមុះ* → *ចិត្ត.នេវ.ចង.ច្រមុះ* 癩癧もちだ。

※*នេវ.ចង.មាត់* 思い出せそうできない。喉まで出てきているが思い出せない。

※*នេវ.ចំពោះ.មុខ* ~ ~の前で。 *នេវ.ចំពោះ.មុខ.តុលាការ* 裁判官の前で。

※*នេវ.ចាំ.បម្រើ* いつも側近くに仕えている。

※*នេវ.ជា.កណ្តាល* 中立である/いる。

※*នេវ.ជិត.ៗ* すぐ近くに。

※*នេវ.ដក់.កង.ចិត្ត* 心に残る。

※*នេវ.ជេក.ស៊ី* 居候する。厄介になる。

នេវ.ជេក.ស៊ី.នឹង.មិត្ត 友だちの家に厄介になる。

※*នេវ.ដោយ.ខ្លួន* 別々に住んでいる。別居している。

※*នេវ.តែ* ~ 依然として~だ。それでも。それにもかかわらず。依然として。(行くなど言った)のにそれでも(行った)。まだ(痛む)。
នេវ.តែ.គិត.ពី.យោបល់.ខ្លួន 自分の意見にこだわる。

※*នេវ.តែ.ដដែល* 依然として同じだ。

ជំងឺ.នេវ.តែ.ដដែល 病気は依然としてよくなる。

※*នេវ.ថ្ងៃ.មុខ* 将来。

※*នេវ.ទី.បញ្ចប់* やつと。最後に。

※*នេវ.ទី.បំផុត* 遂に。最後に。

※*នេវ.ទេ* まだですよ。

※*នេវ.និត្យ* = *និត្យ.នេវ.*

※*នេវ.នឹង* ~ ①~と共に暮らす。~の家に住む。~の所にいる/ある。②安定/静止/停滞する。③その場で。まさしくそこで。 *ជំងឺ.នេវ.នឹង* 病気が小康状態だ。

※*នេវ.នឹង.ច្រមុះ* 目と鼻の先にある。

※*នេវ.នឹង.ភ្នែក* 目の前にある。

※*នេវ.នឹង.មុខ.លាង.ៗ* 眼前に明らかだ。
ភ្នែក.យ៉ាង.ណា.ក៏.ដោយ.របស់.នេះ.នេវ.នឹង.មុខ.លាង.ៗ そんな嘘を言ってもちゃんとこの通りじゃないか。

※*នេវ.បាន.ការ* (法律/契約が) まだ有効である。

※*នេវ.ជួ* → *កិច្ច.ការ.នេវ.ជួ* 宿題。

※*នេវ.ជួ.ម្តាយ.ទី.ទេវ.ព្រៃ.ម្តាយ.ជា.មួយ* 家では異母兄弟姉妹、山に行くときには同母兄弟姉妹 (=どこかに出かけるときには実の兄弟姉妹のように助け合うべきだ)。

※*នេវ.ពេល.ឆាប់.ៗ.នេះ* = *កង.ពេល.ឆាប់.ៗ.នេះ*。間もなく。近いうちに。

※*នេវ.ពេល.ជា.មួយ.គ្នា* それと同時に。

※*នេវ.ពេល.ថ្មី.ៗ.នេះ* 最近の。最も新しい(製品)。

※*នេវ.មាត់.ទេវ* → *អីម.អៀម.ស្ងៀម.ជា.ជាង.ស្រដៀ.ស៊ី.ចេក.ទឹ.ជា.ជាង.នេវ.មាត់.ទេវ* ためらうなら黙った方がいい、渋いバナナも食べないよりましだ。